

# របាយការណ៍ ប្រចាំឆ្នាំ ២០២៣

## មាតិកា


|                                             |    |
|---------------------------------------------|----|
| ១. បេសកកម្ម និងទស្សនៈវិស័យ .....            | ០១ |
| ២. សាររបស់អគ្គនាយក .....                    | ០៣ |
| ៣. ការចូលរួមចំណែកក្នុងសង្គម.....            | ០៥ |
| ៤. រចនាសម្ព័ន្ធក្រុមហ៊ុន.....               | ០៦ |
| ៥. ដើមទុនភាគហ៊ុន និងភាគទុនិក.....           | ០៧ |
| ៦. ក្រុមប្រឹក្សាភិបាល.....                  | ០៨ |
| ៧. ការិយាល័យកណ្តាល និងសាខា.....             | ១០ |
| ៨. ផលិតផលរបស់ ខេម ខាប់ភីថល ម.ក.....         | ១១ |
| ៩. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល .....    | ១២ |
| ១០. របាយការណ៍របស់សវនករឯករាជ្យ .....         | ១៦ |
| ១១. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ .....      | ២០ |
| ១២. របាយការណ៍ចំណូលលម្អិត.....               | ២១ |
| ១៣. របាយការណ៍បម្រែបម្រួលមូលធន .....         | ២២ |
| ១៤. របាយការណ៍លំហូរសាច់ប្រាក់ .....          | ២៣ |
| ១៥. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ..... | ២៥ |

**បេសកកម្ម**

ដើម្បីក្លាយ ជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេ និងប្រកបដោយនិរន្តរភាពនៅក្នុងប្រទេស កម្ពុជា។

**ទស្សនវិស័យ**

ដើម្បីធ្វើឲ្យប្រជាជនរីករាយជាមួយនឹងភាពបត់បែនកាន់តែច្រើន និងដើម្បីធ្វើអោយ ប្រសើរ ឡើង នៅស្ថានភាពសេដ្ឋកិច្ចនិងសង្គមគ្រួសាររបស់ប្រជាជនកម្ពុជាដែលមានចំណូលទាប ជាពិសេស សហគ្រាស ខ្នាតតូច និងមធ្យមដែលផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុត។



**សាររបស់លោកអគ្គនាយក**



**ខេម ខាប់ភីថល ម.ក** ហៅកាត់ថា (“ក្រុមហ៊ុន”) ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត (គ្រឹះស្ថានឯកជន) មានទីស្នាក់ការកណ្តាល នៅអគារលេខ ៣១៨ ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹង មានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចុះបញ្ជីក្រោមលេខ៖ ០០០២៦៩៨៦ ត្រូវបានបង្កើតឡើងក្នុងគោលបំណង និងក្តីសុបិន្តរបស់ក្រុមហ៊ុន DGB Capital Co.,LTD នៅប្រទេស កូរ៉េខាងត្បូង ដែលជាម្ចាស់ភាគហ៊ុនតែមួយគត់របស់យើង។

សម្រាប់ឆ្នាំ ២០២៣ ដែលជាឆ្នាំដែលបានសម្គាល់ដំណាក់កាលសំខាន់មួយទៀតនៅក្នុងដំណើរប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេម ខាប់ភីថល ម.ក របស់យើង។ ទោះបីជាមានបញ្ហាប្រឈមដែលបង្កឡើងដោយទិដ្ឋភាពរបស់សេដ្ឋកិច្ច

ដែលមានភាពស្វាហាប់ និងមានការវិវឌ្ឍក៏ដោយខ្ញុំនៅតែមានមោទនភាពក្នុងការរាយការណ៍ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់យើងមិនត្រឹមតែបានទប់ទល់នឹងព្យុះនោះទេ ប៉ុន្តែថែមទាំងបានលេចចេញនូវភាពរឹងមាំ និងមានភាពធន់ជាងពេលមុនៗទៀតផង។

ពេញមួយឆ្នាំ ២០២៣ យើងនៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់យើងក្នុងការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ និងការផ្តល់សិទ្ធិអំណាចដល់បុគ្គល និងសហគមន៍តាមរយៈការទទួលបានសេវាហិរញ្ញវត្ថុសំខាន់ៗ និងប្រតិបត្តិទៅតាមគោលការណ៍ណែនាំ ប្រកាស របស់ធនាគារជាតិនៃកម្ពុជា ក៏ដូចជាច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ ការលះបង់ឥតងាករបស់យើងទាំងអស់គ្នា ចំពោះបេសកកម្មរបស់យើងបានអនុញ្ញាតឱ្យយើងបង្កើតផលវិជ្ជមានលើជីវិតរបស់បុគ្គលរាប់រយនាក់ ដោយជួយពួកគាត់បានកសាងជីវភាពរស់នៅ ប្រកបដោយនិរន្តរភាព និងសម្រេចបាននូវក្តីសុបិនរបស់ពួកគាត់។

ជាក់ស្តែងណាស់សម្រាប់ឆ្នាំ ២០២៣ គឺជាឆ្នាំនៃការរីកចម្រើន និងការច្នៃប្រឌិតសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ **ខេម ខាប់ភីថល ម.ក** របស់យើង។ យើងបានពង្រីកការផ្សព្វផ្សាយរបស់យើងដោយការបើកសាខាថ្មីនៅក្នុងសហគមន៍និងក្នុងតំបន់ដែលបានទទួលសេវាតិចតួចដែលអនុញ្ញាតឱ្យយើងទៅដល់អតិថិជនកាន់តែច្រើន និងផ្តល់ឱ្យពួកគាត់នូវឧបករណ៍ហិរញ្ញវត្ថុដែលពួកគាត់ត្រូវការដើម្បីពង្រីកអាជីវកម្មរបស់ពួកគាត់ឲ្យកាន់តែរីកចម្រើនទៅមុខទៀត។ យើងក៏បានណែនាំផលិតផល និងសេវាកម្មថ្មីៗដែលស្របតាមតម្រូវការពិសេសរបស់អតិថិជនរបស់យើងពង្រឹងសមត្ថភាពហិរញ្ញវត្ថុ និងឱកាសសម្រាប់ការរីកចម្រើនបន្ថែមទៀត។

ការផ្តោតអារម្មណ៍របស់យើងលើបច្ចេកវិទ្យា និងការច្នៃប្រឌិតឌីជីថលបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញភាពជោគជ័យរបស់យើងក្នុងឆ្នាំ២០២៣។ តាមរយៈការទទួលយកការផ្លាស់ប្តូរឌីជីថលដូចជា ការប្រើប្រាស់សេវា

ទូទាត់ប្រាក់កម្ចីតាម ភ្នាក់ងារបង់ប្រាក់ និងសេវាធនាគារផ្សេងៗដែលអាចសម្រួលដល់ប្រតិបត្តិការរបស់យើង កែលម្អប្រសិទ្ធភាព និងលើកកម្ពស់បទពិសោធន៍អតិថិជនទាំងមូល។

ក្រៅពីការផ្តល់សេវាកម្មហិរញ្ញវត្ថុគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេម ខាប់ភីថល ម.ក ក៏បានចូលរួមធ្វើ ការងារ សប្បុរសធម៌ដើម្បីជាផ្នែកមួយជួយដល់សង្គមជាតិ។ ជាលទ្ធផល ពួកយើងក្នុងការផ្តួចផ្តើម កម្មវិធីសង្គម CSR (Corporate Social Responsibility) ដើម្បីរួមចំណែកអភិវឌ្ឍសហគមន៍ដោយចាប់ដៃគូជាមួយអង្គការក្រៅ រដ្ឋាភិបាលក្នុងស្រុក ដើម្បីជួយដល់សាលាក្នុងតំបន់ដោយសាងសង់ សួន កុមារ តារាងបាល់ និងផ្តល់សម្ភារៈ សិក្សាដល់សិស្សានុសិស្សនៅទីនោះផងដែរ។ លើសពីនេះទៀត យើងនៅតែបន្តការងារសង្គម និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីចូលរួមចំណែក ការអភិវឌ្ឍន៍សង្គមជាតិយើងផងដែរ។ យើងនៅតែ ប្តេជ្ញាចិត្តចំពោះគុណតម្លៃស្នូលនៃសុចរិតភាព តម្លាភាព និងទំនួលខុសត្រូវសង្គម។ យើងនឹងបន្តផ្តល់អាទិភាព ដល់តម្រូវការរបស់អតិថិជនរបស់យើង និងធ្វើការដោយមិននឿយហត់ដើម្បីបង្កើតប្រព័ន្ធអេកូហិរញ្ញវត្ថុដែល រួមបញ្ចូល និងនិរន្តរភាពសម្រាប់ទាំងអស់គ្នា។

ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះសមាជិកក្រុម ដែលមានការខិតខំប្រឹងប្រែង និងការ ប្តេជ្ញាចិត្តដែលមានសារៈសំខាន់ក្នុងការជោគជ័យរបស់យើង។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះម្ចាស់ភាគហ៊ុន ដៃគូ និងភាគីពាក់ព័ន្ធសម្រាប់ការគាំទ្រ និងការជឿជាក់ឥតងាករចំពោះចក្ខុវិស័យរបស់យើង។ ដូចគ្នានេះ ដែល ខ្ញុំសូមសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម ចំណែកយ៉ាងផុសផុលពីសំណាក់បុគ្គលិក ទាំងអស់របស់ខ្ញុំ ដើម្បីបង្ហាញពីសក្តានុពលដ៏អស្ចារ្យជូនដល់អតិថិជនទាំងអស់ជានិរន្ត។ យើងរួមគ្នាសម្រេច បាននូវអ្វីដែលអស្ចារ្យក្នុងឆ្នាំ ២០២៣ ហើយខ្ញុំជឿជាក់ថាអ្វីដែលល្អបំផុតគឺមិនទាន់មកដល់សម្រាប់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ខេម ខាប់ភីថល ម.ក របស់យើងទេ។ ខ្ញុំទន្ទឹងរង់ចាំបន្តដំណើរនេះជាមួយអ្នកទាំងអស់គ្នានៅ ពេលដែលយើងខិតខំបង្កើតអនាគតដ៏សមធម៌ និងវិបុលភាពសម្រាប់ទាំងអស់គ្នា។

**អគ្គនាយក**




**សេ ធារីឡ**

### ការចូលរួមបំណែកក្នុងសង្គម



Good Neighbors Cambodia-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេម ខាប័ភីថល ម.ក បានចុះសួរសុខទុក្ខ និងចែក  
អំណោយដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាគោកចក។

## បេតាសម្ព័ន្ធក្រុមហ៊ុន



### ដើមទុនភាគហ៊ុន និង ភាគទុនិក



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេម ខាប័កីថល ម.ក បានបង្កើនដើមទុនចុះបញ្ជីរបស់ខ្លួនពី ១០.០០០.០០០ ដុល្លារអាមេរិក រហូតដល់ ១៥.០០០.០០០ ដុល្លារអាមេរិក ឬ ៦០.០០០.០០០.០០០ រៀល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងបែងចែកនូវភាគលាភយ៉ាងពេញលេញដោយម្ចាស់ភាគហ៊ុនដូចខាងក្រោម យោងតាមសមាមាត្រនៃភាគទុននិករៀងៗខ្លួននៅក្នុងក្រុមហ៊ុន។ ភាគទុនិករបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

| ម្ចាស់ភាគទុនិក        | ចំនួនភាគហ៊ុន      | ចំនួនទឹកប្រាក់    | % នៃភាគហ៊ុន |
|-----------------------|-------------------|-------------------|-------------|
| គិតជាដុល្លារអាមេរិក   |                   |                   |             |
| DGB Capital Co., Ltd. | ១៥.០០០.០០០        | ១៥.០០០.០០០        | ១០០%        |
| <b>សរុប</b>           | <b>១៥.០០០.០០០</b> | <b>១៥.០០០.០០០</b> | <b>១០០%</b> |

**សម្គាល់:** ១ ភាគហ៊ុនមានតម្លៃស្មើនឹង ១ ដុល្លារអាមេរិក

## ក្រុមប្រឹក្សាភិបាល

**លោក Kim Byeong Hee**

### កម្រិតវប្បធម៌

- អនុបណ្ឌិត ស្ថិតិអនុវត្តន៍ ពីសាកលវិទ្យាល័យ Yonsei  
ប្រទេសកូរ៉េខាងត្បូង, (១៩៩២, កូរ៉េខាងត្បូង)

### បទពិសោធន៍ការងារ

- ប្រធាន, DGB Capital CO., LTD, Korea (បច្ចុប្បន្ន)
- ប្រធានសេវាទូទាត់ប្រាក់អេឡិចត្រូនិកកាតាតណាទានកូរ៉េ- ទីក្រុងសេអ៊ូល ប្រទេស កូរ៉េខាងត្បូង (មីនា ២០២០-មករា ២០២២)
- អនុប្រធានក្រុមហ៊ុន Hyundai Capital ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង (មីនា ២០១៦-មីនា ២០២០)
- អនុប្រធានក្រុមហ៊ុន Hyundai Commercial ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង (មករា ២០១២-កញ្ញា ២០១៨)



**លោក Yun Jeong Kwon**

### កម្រិតវប្បធម៌

- បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Sogang,  
ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង (១៩៩៣, កូរ៉េខាងត្បូង)

### បទពិសោធន៍ការងារ

- ប្រធានមន្ត្រីយុទ្ធសាស្ត្រ និងប្រធានមន្ត្រីហិរញ្ញវត្ថុ, DGB Capital CO., LTD, ទីក្រុងសេអ៊ូល, ប្រទេសកូរ៉េខាងត្បូង (តុលា ២០១៥-បច្ចុប្បន្ន)
- នាយកសាខាធនាគារ Daegu, Hyosung Capital, ទីក្រុងសេអ៊ូល, ប្រទេសកូរ៉េខាងត្បូង (តុលា ២០១២-តុលា ២០១៥)
- អនុប្រធានក្រុមហ៊ុន Hyundai Commercial ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង (មករា ២០១២-កញ្ញា ២០១៨)



**លោក Seo Dong Pil**

**កម្រិតវប្បធម៌**

- អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម (MBA) ពីសាកលវិទ្យាល័យ Kon Kuk, ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
- បរិញ្ញាបត្រសិល្បៈ និងសិប្បកម្ម ពីសាកលវិទ្យាល័យ Kon Kuk, ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង



**បទពិសោធន៍ការងារ**

- ប្រធាន 3S.H អន្តរជាតិ, ប្រទេសកម្ពុជា
- ប្រធានគ្រប់គ្រងធនធានមនុស្ស Daum Communication (Listed at KOSDAQ), ប្រទេសកូរ៉េខាងត្បូង

## ការិយាល័យកណ្តាល និងសាខា

### ការិយាល័យកណ្តាល

- អាសយដ្ឋាន ៖ ផ្ទះលេខ ៣១៨ ផ្លូវ ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
- ទូរស័ព្ទលេខ ៖ ០២៣ ៩៩១ ៩៩៩
- អ៊ីម៉ែល ៖ [info@camcapitalplc.com](mailto:info@camcapitalplc.com)

### សាខាចោមចៅ

- អាសយដ្ឋាន ៖ ផ្ទះលេខ០១ និង០២ ផ្លូវជាតិលេខ២០៣ ស្ថិតនៅភូមិក្រាំងដូនទែ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
- ទូរស័ព្ទលេខ ៖ ០២៣ ៩៩១ ៩៨៨
- អ៊ីម៉ែល ៖ [chc@camcapitalplc.com](mailto:chc@camcapitalplc.com)

### សាខាដង្កោ

- អាសយដ្ឋាន ៖ ផ្ទះលេខ៩៣ ផ្លូវលេខ ២១៧ ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
- ទូរស័ព្ទលេខ ៖ ០២៣ ៩៩១ ៩៧៧
- អ៊ីម៉ែល ៖ [dnk@camcapitalplc.com](mailto:dnk@camcapitalplc.com)

### សាខាជ្រោយចង្វារ

- អាសយដ្ឋាន ៖ ផ្ទះលេខ អេហ្វ្វ័រ៣៥ និង អេហ្វ្វ័រ៣៦ ផ្លូវជាតិលេខ ៦អា ភូមិខ្នុរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
- ទូរស័ព្ទលេខ ៖ ០២៣ ៩៩១ ៩៦៦
- អ៊ីម៉ែល ៖ [ccv@camcapitalplc.com](mailto:ccv@camcapitalplc.com)

### សាខាស្រុកអង្គស្នួល-ឃុំពើក

- អាសយដ្ឋាន ៖ ភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
- ទូរស័ព្ទលេខ ៖ ០២៤ ៩៩១ ៩៥៥
- អ៊ីម៉ែល ៖ [asn@camcapitalplc.com](mailto:asn@camcapitalplc.com)

**ផលិតផលរបស់ ខេម ខាប័កីថល ម.ក**



**ឥណទានទូទៅ** គឺត្រូវផ្តល់ជូនសម្រាប់ធ្វើជាដើមទុន ការពង្រីកអាជីវកម្ម ឬគោលបំណងអាជីវកម្មផ្សេងទៀត និងសម្រាប់ប្រើប្រាស់គោលបំណងផ្ទាល់ខ្លួនរបស់អ្នកខ្ចី។ ប្រាក់កម្ចីត្រូវផ្តល់ជូនដោយផ្អែកលើចរន្តប្រាក់ចំណូល សមត្ថភាពសងបំណុលរបស់អ្នកខ្ចី និងទ្រព្យដាក់បញ្ចាំ។

**ឥណទានបុគ្គលិក** គឺផ្តល់មូលនិធិបន្ទាន់ដល់បុគ្គលិករបស់ក្រុមហ៊ុនជាមួយនឹងអត្រាប្រាក់កម្ចីសមរម្យ។

**ឥណទានសម្រាប់ពលករមានទិដ្ឋភាព E-9** គឺសម្រាប់គោលបំណងផ្ទាល់ខ្លួនរបស់អ្នកខ្ចីដែលមានគម្រោងទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង។ ប្រាក់កម្ចីត្រូវផ្តល់ជូនដោយផ្អែកលើចរន្តប្រាក់ចំណូល និងសមត្ថភាពសងត្រលប់របស់អ្នកខ្ចី។

**ឥណទានគ្រឿងចក្រសាងសង់** គឺត្រូវបានផ្តល់ជូនដោយ ខេម ខាប័កីថល ម.ក ដល់បុគ្គលនិងសាជីវកម្មសម្រាប់ការទិញសម្ភារៈសំណង់ ឬគ្រឿងចក្រសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម។

## របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមដាក់ជូននូវរបាយការណ៍ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចរបស់ ខេម ខាប័ក្សីថល ម.ក ហៅកាត់ថា (“ ក្រុមហ៊ុន ”) សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

### សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺប្រតិបត្តិការសកម្មភាពមីក្រូហិរញ្ញវត្ថុ និងផ្តល់សេវាផ្សេងៗដែលទាក់ទងទៅនឹងសេវាកម្មហិរញ្ញវត្ថុដល់បុគ្គលដែលមានចំណូលទាប និងសហគ្រាសធុនតូច និងមធ្យមតាមរយៈការិយាល័យរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពុំមានការផ្លាស់ប្តូរជាសារវន្តសម្រាប់សកម្មភាពចម្បង របស់ក្រុមហ៊ុនក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

### លទ្ធផលនៃប្រតិបត្តិការ

|                         | ដុល្លារអាមេរិក | ពាន់រៀល   |
|-------------------------|----------------|-----------|
| ខាតសម្រាប់ការិយបរិច្ឆេទ | ៤៨៨.៥៣៩        | ២.០០៧.៨៩៤ |

### ភាគលាភ

ក្រុមប្រឹក្សាភិបាលពុំបានណែនាំឱ្យមានការទូទាត់ភាគលាភណាមួយសម្រាប់ការិយបរិច្ឆេទនេះទេ។

### ទុនបម្រុង និងសំវិធានធន

ក្នុងអំឡុងការិយបរិច្ឆេទមានការផ្ទេរចំនួន១.៨៨៥.៦៩៩ ដុល្លារអាមេរិកពីខាតបង្គរទៅទុនបម្រុងតាមច្បាប់។

### ឥណទានពិបាកទាម និងឥណទានជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ចំណូលលម្អិត និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើងក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការលុបចោលឥណទានពិបាកទាម និងការធ្វើសំវិធានធនសម្រាប់ឥណទានជាប់សង្ស័យត្រូវបានធ្វើឡើងហើយមានការជឿជាក់ថាបំណុលពិបាកទាមទាំងអស់ ត្រូវបានលុបចោលនិងសំវិធានធនគ្រប់គ្រាន់ត្រូវបានធ្វើឡើងសម្រាប់ឥណទានជាប់សង្ស័យ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងបណ្តាលឱ្យមានការលុបចោលឥណទានពិបាកទាម ឬសំវិធានធនសម្រាប់ឥណទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពមិនគ្រប់គ្រាន់ជាសារវន្តឡើយ។

### ទ្រព្យសកម្មចរន្ត

នៅមុនពេលរបាយការណ៍ចំណូលលម្អិត និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មទាំងឡាយ ណាដែលទំនងជាមិនអាចបង្វិលមកវិញបានក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ដែលបានកត់ត្រានៅក្នុងបញ្ជី គណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃ ដែលរំពឹងទុកថានឹងអាចលក់បាននៅលើ ទីផ្សារ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែល នឹង បណ្តាលឱ្យមានការភ័ន្តច្រឡំដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្ត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុម ហ៊ុនឡើយ។

### វិធីសាស្ត្រកំណត់តម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបាន កើតឡើង និងដែលអាចបណ្តាលឱ្យមានការភ័ន្តច្រឡំ ឬមានភាពមិនត្រឹមត្រូវដល់វិធីសាស្ត្រកំណត់តម្លៃដែល បានអនុវត្តក្នុងមកលើទ្រព្យសកម្ម និងបំណុលរបស់ក្រុមហ៊ុនឡើយ។

### បំណុលយថាហេតុ និងបំណុលផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (១) បន្ទុកណាមួយលើទ្រព្យសកម្មរបស់ក្រុមហ៊ុន ដែលបានកើតឡើងដោយសារការដាក់បញ្ចាំ សម្រាប់ ធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយចាប់តាំងពីចុងការិយបរិច្ឆេទនេះ ឬ
- (២) បំណុលយថាហេតុណាមួយកើតឡើងចំពោះក្រុមហ៊ុនចាប់តាំងពីចុងការិយបរិច្ឆេទនេះ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាលពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗដែលត្រូវបានទាម ទារឱ្យសង ឬ អាចត្រូវបានទាមទារឱ្យសងក្នុងអំឡុងពេល ១២ ខែ បន្ទាប់ពីចុងការិយបរិច្ឆេទនេះដែលនឹងអាច មានផលប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ច សងបំណុលរបស់ខ្លួននៅថ្ងៃ កំណត់សងនោះទេ។

### ការផ្លាស់ប្តូរនៃហេតុការណ៍

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលត្រូវមិន បានវែកញែកក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលបណ្តាលឱ្យមានចំនួន ទឹកប្រាក់ដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានការភ័ន្តច្រឡំឡើយ។

### ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងអំឡុង ការិយបរិច្ឆេទនេះមិនបានទទួលរងនូវឥទ្ធិពលធ្ងន់ធ្ងរ ដែលកើតចេញពីកត្តាប្រតិបត្តិការ ឬព្រឹត្តិការណ៍ទាំង ឡាយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះនៃចុងការិយបរិច្ឆេទមកទល់នឹង ថ្ងៃចេញរបាយការណ៍ នេះពុំមានកត្តាប្រតិបត្តិការ ឬព្រឹត្តិការណ៍ដែលមានលក្ខណៈជាសារវន្ត ឬមិនប្រក្រតីណាមួយបានកើតឡើងដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលរបាយការណ៍ត្រូវបានធ្វើឡើងឡើយ។

**ដើមទុន**

ក្រុមហ៊ុន ពុំបានបោះផ្សាយភាគហ៊ុនណាមួយ ក្នុងអំឡុងការិយបរិច្ឆេទនេះទេ។  
ក្រុមហ៊ុនពុំមានកិច្ចសន្យាផ្តល់ភាគហ៊ុនមិនទាន់បោះផ្សាយ និងមិនមានភាគហ៊ុនក្រោមកិច្ចសន្យាផ្តល់សិទ្ធិជាភាគហ៊ុននៃក្រុមហ៊ុននាចុងការិយបរិច្ឆេទនេះទេ។

**សមាជិកក្រុមប្រឹក្សាភិបាល**

សមាជិកក្រុមប្រឹក្សាភិបាលដែល នៅបម្រើការចាប់តាំងពីកាលបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរួម មាន៖

- លោក Kim Byeong Hee
- លោក Yun Jeong Kwon
- លោក Seo Dong Pil

**អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល**

ក្នុងអំឡុង និងចុងបញ្ចប់នៃការិយបរិច្ឆេទនេះពុំមានការរៀបចំណាមួយដែលមានក្រុមហ៊ុនជាភាគីមួយ ក្នុងគោលបំណងជួយដល់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយការទិញយកភាគហ៊ុន ឬលិខិតបំណុលពីក្រុមហ៊ុន ឬពីក្រុមហ៊ុនដទៃមួយទៀតឡើយ។

ចាប់តាំងពីចុងការិយបរិច្ឆេទកន្លងទៅក្រុមប្រឹក្សាភិបាលពុំបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយតាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងដោយក្រុមហ៊ុន ឬដោយក្រុមហ៊ុនដែលពាក់ព័ន្ធនាមួយជាមួយនឹងក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះមានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្តឡើយ។

**ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ**

ក្រុមប្រឹក្សាភិបាល មានភារកិច្ចធ្វើការបញ្ជាក់អះអាងថារបាយការណ៍ហិរញ្ញវត្ថុដែលបានរៀបចំឡើងបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នេះ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះក្រុមប្រឹក្សាភិបាលតម្រូវឱ្យ៖

- (ក) អនុវត្តគោលនយោបាយគណនេយ្យសមស្របដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រុងប្រយ័ត្នហើយបន្ទាប់មកធ្វើការអនុវត្តគោលនយោបាយទាំងនេះឱ្យបានជាប់លាប់

- (ខ) អនុលោមទៅតាមគោលការណ៍ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យមហៅកាត់ថា (“ស.រ.ហ.អ.ក.ស.ធា.ត.ម”) និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឬប្រសិនបើមានការប្រាសចាកណាមួយពីស្តង់ដារទាំងនេះ ក្នុងការបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវក្រុមប្រឹក្សាភិបាលត្រូវប្រាកដថា ការប្រាសចាកទាំងនេះត្រូវបានលាតត្រដាងពន្យល់ និងកំណត់បរិមាណឱ្យបានសមរម្យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- (គ) រក្សាឱ្យបាននូវភាពគ្រប់គ្រាន់នៃកំណត់ត្រាគណនេយ្យ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព
- (ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីមិនសមរម្យក្នុងការសន្មតថា ក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគតដែលអាចប៉ាន់ស្មានបាននិង
- (ង) គ្រប់គ្រង និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចចិត្តជាសារវន្តដែលប៉ះពាល់ដល់ប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុនហើយត្រូវប្រាកដថាសេចក្តីសម្រេចចិត្ត និង/ឬ សេចក្តីណែនាំទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុក្រុមប្រឹក្សាភិបាលអះអាងថា ក្រុមហ៊ុនបានអនុវត្តតាមរាល់តម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

**សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល**

តាមយោបល់របស់ក្រុមប្រឹក្សាភិបាលរបាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់ចាប់ពីទំព័រទី ៩ ដល់ ៣៦ ត្រូវបានរៀបចំដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាហើយបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នេះ។

**ចុះហត្ថលេខាតាងនាមឱ្យក្រុមប្រឹក្សាភិបាល**

**លោក Seo Dong Pil**  
អភិបាលឯករាជ្យ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤

**របាយការណ៍របស់សវនករឯករាជ្យជូនចំពោះភាគហ៊ុនិករបស់  
ខេម ខាប័ភីថល ម.ក**

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)  
(លេខបញ្ជីពាណិជ្ជកម្ម៖ ០០០២៦៩៨៦)

**សេចក្តីរាយការណ៍លើសវនកម្មនៃរបាយការណ៍ហិរញ្ញវត្ថុ  
មតិយោបល់**

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ខេម ខាប័ភីថល ម.ក ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងរបាយការណ៍ចំណូលលម្អិតរបាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នេះ និងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុផ្សេងៗព្រមទាំងសេចក្តីសង្ខេបគោលនយោបាយគណនេយ្យសំខាន់ៗដែលបានបង្ហាញនៅទំព័រទី ១៩ ដល់ ៤៧។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់មកជាមួយនេះបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងស្ថានភាពលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នេះ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់អង្គភាពធុនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

**មូលដ្ឋានក្នុងការបញ្ចេញមតិយោបល់**

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“ស.ស.អ.ក”)។ ទំនួលខុសត្រូវរបស់យើងខ្ញុំស្របតាមស្តង់ដារនេះ ត្រូវបានពណ៌នាបន្ថែមក្នុងកថាខណ្ឌ ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុនៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែល យើងខ្ញុំប្រមូលបានមានភាពគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ។

**ទំនួលខុសត្រូវឯករាជ្យភាព និងក្រមសីលធម៌**

យើងខ្ញុំមានភាពឯករាជ្យពីក្រុមហ៊ុនដោយស្របតាម ក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករជំនាញ រួមទាំងស្តង់ដារឯករាជ្យភាពអន្តរជាតិ (“ក្រមសីលធម៌ IESBA”) របស់ក្រុមប្រឹក្សាស្តង់ដារសីលធម៌អន្តរជាតិសម្រាប់គណនេយ្យកររួមជាមួយនឹងតម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធទៅនឹងសវនកម្មរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយយើងបានបំពេញនូវទំនួលខុសត្រូវខាងសីលធម៌ផ្សេងទៀតរបស់យើងដោយអនុលោមតាមតម្រូវការនៃក្រមសីលធម៌ទាំងនេះ និងក្រមសីលធម៌ IESBA។

**ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកម្មខាងលើ**

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមានទំនួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមមានព័ត៌មានដែលមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍សវនកម្មខាងលើរបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមិនរួមបញ្ចូលព័ត៌មានផ្សេងៗ ហើយយើងខ្ញុំមិនផ្តល់នូវទម្រង់សន្និដ្ឋានជាបែបធានាណាមួយឡើយ។

ទាក់ទងជាមួយនឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យើងខ្ញុំមានកាតព្វកិច្ចក្នុងការអាននូវព័ត៌មានផ្សេងៗ និងពិចារណាថាព័ត៌មានផ្សេងៗមានភាពមិនសមស្របជាសារវន្តជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬការយល់ដឹងរបស់យើងខ្ញុំទទួលបានពីសវនកម្ម ឬបើមិនដូច្នោះទេលេចឡើងមានកំហុសឆ្គងជាសារវន្ត។

ផ្អែកលើកិច្ចការដែលយើងខ្ញុំបានអនុវត្ត ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាព័ត៌មានផ្សេងៗមានកំហុសឆ្គងជាសារវន្តយើងខ្ញុំតម្រូវឱ្យរាយការណ៍ពីការពិតតែយើងខ្ញុំមិនមានអ្វីដើម្បីរាយការណ៍ក្នុងរឿងនេះទេ។

**ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ**

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវទិដ្ឋភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ ក្រុមប្រឹក្សាភិបាលក៏ទទួលខុសត្រូវក្នុងការរក្សានូវប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងសំខាន់ៗ ដែលក្រុមប្រឹក្សាភិបាលកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឱ្យជៀសផុតពីកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលជាអ្នកទទួលខុសត្រូវក្នុងការវាយតម្លៃទៅលើលទ្ធភាពបន្តប្រតិបត្តិការរបស់ក្រុមហ៊ុន ដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្មហើយធ្វើការលាតត្រដាង ប្រសិនបើមាននូវកត្តាដែលពាក់ព័ន្ធនឹងនិរន្តរភាពនៃដំណើរការអាជីវកម្មហើយប្រើប្រាស់នូវមូលដ្ឋានគណនេយ្យបែបអនិរន្តរភាព លុះត្រាតែក្រុមប្រឹក្សាភិបាលមានបំណងរំលាយក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬមិនមានជម្រើសប្រាកដណាមួយប៉ុន្តែត្រូវតែធ្វើដូច្នោះ។

**ការទទួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ**

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបានអំណះអំណាងយ៉ាងសមហេតុផលថាតើរបាយការណ៍ហិរញ្ញវត្ថុពុំមានកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ និងចេញនូវរបាយការណ៍របស់សវនករឯករាជ្យ ដែលមានការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងយ៉ាងសមហេតុផល គឺជាអំណះអំណាងកម្រិតខ្ពស់ ប៉ុន្តែមិនអាចធានាថា មតិយោបល់របស់សវនកម្មអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជាដែលតែងតែការពារនូវកំហុសឆ្គងជាសារវន្តនៅពេលកើតមានឡើងនោះទេ។ ភាពខុសឆ្គងដែលបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំត្រូវបានពិចារណាថាជាកំហុសឆ្គងជាសារវន្ត ប្រសិនបើជា

លក្ខណៈមួយៗ ឬជាលក្ខណៈរួមផ្គុំអាចមានឥទ្ធិពលលើការសម្រេចចិត្តសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់នៅលើ មូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តការ វិនិច្ឆ័យដែលមានជំនាញវិជ្ជាជីវៈ និងរក្សាបាននូវការសង្ស័យដែលមានជំនាញវិជ្ជាជីវៈតាមរយៈការធ្វើសវនកម្ម។ យើងខ្ញុំបានធ្វើ៖

- កំណត់ និងវាយតម្លៃលើហានិភ័យកំហុសឆ្គងជាសារវន្តក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាតើវា បណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំហើយធ្វើការរៀបចំ និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតប ទៅនឹងហានិភ័យទាំងនោះ និងទទួលបាននូវភស្តុតាងសវនកម្មដែលគ្រប់គ្រាន់ និងសមរម្យដើម្បីជា មូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។ ហានិភ័យនៃការមិនបានរកឃើញនូវកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ
- គឺខ្ពស់ជាងហានិភ័យដែលបណ្តាលមកពីការភ័ន្តច្រឡំ ដោយសារតែការក្លែងបន្លំអាចពាក់ព័ន្ធនឹងការ យុបយិតគ្នា ការក្លែងបន្លំការលុបចោលដោយចេតនាការបកស្រាយខុស ឬក៏ការបំពានលើប្រព័ន្ធត្រួត ពិនិត្យផ្ទៃក្នុង។
- ស្វែងយល់ពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្មដែលសម ស្របទៅតាមស្ថានភាព ប៉ុន្តែមិនមែនក្នុងគោលបំណងបញ្ចេញមតិយោបល់ពីប្រសិទ្ធភាពនៃប្រព័ន្ធត្រួត ពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុននោះឡើយ។
- វាយតម្លៃនូវភាពសមស្របនៃគោលនយោបាយគណនេយ្យ និងភាពសមហេតុផលនៃគណនេយ្យប៉ាន់ ស្មាន និងកំណត់បង្ហាញដែលធ្វើឡើងដោយក្រុមប្រឹក្សាភិបាល។
- សេចក្តីសន្និដ្ឋាន លើភាពសមស្របនៃមូលដ្ឋាននិរន្តរភាពគណនេយ្យដែលគណៈគ្រប់គ្រងប្រើប្រាស់ និងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបាន ថាតើភាពមិនមានច្បាស់លាស់ជាសារវន្តអាចកើតមាន ទាក់ទងទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចសង្ស័យយ៉ាងខ្លាំងលើសមត្ថភាពរបស់ក្រុមហ៊ុនក្នុង ការបន្តនិរន្តរភាព។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា ភាពមិនមានច្បាស់លាស់ជាសារវន្តកើតឡើងយើងខ្ញុំ ត្រូវបានទាមទារការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនករឯករាជ្យរបស់យើងខ្ញុំ ភ្ជាប់នឹងបង្ហាញ ការទាក់ទងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬបើការបង្ហាញបែបនេះ គឺមិនគ្រប់គ្រាន់នោះ មតិយោបល់របស់យើងខ្ញុំនឹងកែប្រែ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកលើភស្តុតាងសវនកម្មដែល ទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍សវនករឯករាជ្យរបស់យើងខ្ញុំ។ ទោះបីយ៉ាងណាក៏ ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចបង្កឱ្យក្រុមហ៊ុនបញ្ឈប់នូវភាពនិរន្តរភាពបាន។
- វាយតម្លៃលើបទបង្ហាញចនាសម្ព័ន្ធ និងមាតិកាទូទៅនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួមទាំង ការលាតត្រដាងថា តើរបាយការណ៍ហិរញ្ញវត្ថុក្រុមហ៊ុនតំណាងឱ្យប្រតិបត្តិការនិងព្រឹត្តិការណ៍ផ្សេងៗក្នុង របៀបរបបមួយដែលសម្រេចបាននូវការបង្ហាញត្រឹមត្រូវ។

ក្នុងចំណោមចំណុចពាក់ព័ន្ធផ្សេងៗ យើងខ្ញុំទាក់ទងជាមួយក្រុមប្រឹក្សាភិបាលអំពីផែនការទំហំការងារ និងពេល វេលានៃសវនកម្ម និងចំណុចសំខាន់ៗដែលបានរកឃើញរួមមានទាំងកង្វះខាតក្នុងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងយើងខ្ញុំ បានរកឃើញនៅក្នុងអំឡុងពេលធ្វើសវនកម្មរបស់យើងខ្ញុំ។

### បញ្ហាដទៃ

របាយការណ៍នេះត្រូវបានធ្វើឡើងជូនចំពោះតែភាគទុនិករបស់ក្រុមហ៊ុនប៉ុណ្ណោះ។ យើងខ្ញុំមិនទទួលខុសត្រូវចំពោះបុគ្គលដទៃណាម្នាក់ចំពោះខ្លឹមសារនៃរបាយការណ៍នេះទេ។

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុនមួយផ្សេងទៀតដែលជាគណនេយ្យករជំនាញសាធារណៈ ដែលមានរបាយការណ៍ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានបញ្ចេញមតិយោបល់ពិត និងត្រឹមត្រូវលើរបាយការណ៍ទាំងនោះ។



មី ឌី អូ (ខេមបូឌា) ឯ.មជ.ក  
ក្រុមហ៊ុនសវនកម្ម

រាជធានីភ្នំពេញ

ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ**  
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣



|                              | កំណត់<br>សម្គាល់ | ២០២៣              |                    | ២០២២              |                    |
|------------------------------|------------------|-------------------|--------------------|-------------------|--------------------|
|                              |                  | ដុល្លារអាមេរិក    | ពាន់រៀល            | ដុល្លារអាមេរិក    | ពាន់រៀល            |
| <b>ទ្រព្យសកម្ម</b>           |                  |                   |                    |                   |                    |
| សាច់ប្រាក់ក្នុងដៃ            | ៦                | ១៤៥.៦១៥           | ៥៩៤.៨៣៧            | ១៦៨.៦៤៨           | ៦៩៤.៣២៤            |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា | ៧                | ៧៦៤.៦៤១           | ៣.១២៣.៥៥៨          | ៧៥៥.២២៦           | ៣.១០៩.២៦៥          |
| សមតុល្យនៅធនាគារផ្សេងៗ        | ៨                | ៣.៥៤៩.៥៦៧         | ១៤.៤៩៩.៩៨១         | ២.៥០២.២៤១         | ១០.៣០១.៧២៦         |
| ឥណទានទៅអតិថិជន               | ៩                | ៤៤.៣៥២.៤៧៩        | ១៨១.១៧៩.៨៧៧        | ៤១.៨៧៤.៥៤១        | ១៧២.៣៩៧.៤៨៥        |
| គណនីត្រូវទទួលផ្សេងៗ          | ១០               | ២១៧.៧៣១           | ៨៨៩.៤៣១            | ២៣២.៦៧៥           | ៩៥៧.៩២៣            |
| ទ្រព្យសម្បត្តិ និងបរិក្ខារ   | ១១               | ១.១៧៣.៤៦២         | ៤.៧៩៣.៥៩២          | ១.២៦០.៤៨៦         | ៥.១៨៩.៤២១          |
| ទ្រព្យអរូបី                  | ១២               | ៧៦.៩១៨            | ៣១៤.២១០            | ១៦៦.២៦៣           | ៦៨៤.៥០៥            |
|                              |                  | <b>៥០.២៨០.៤១៣</b> | <b>២០៥.៣៩៥.៤៨៦</b> | <b>៤៦.៩៦០.០៨០</b> | <b>១៩៣.៣៣៤.៦៤៩</b> |
| <b>បំណុល និងមូលធន</b>        |                  |                   |                    |                   |                    |
| <b>បំណុល</b>                 |                  |                   |                    |                   |                    |
| ប្រាក់កម្ចី                  | ១៣               | ៣៨.០៧៧.៧៥២        | ១៥៥.៥៤៧.៦១៧        | ៣៤.១១៨.៥៩៨        | ១៤០.៤៦៦.២៦៨        |
| គណនីត្រូវបង់ផ្សេងៗ           | ១៤               | ២១១.១១១           | ៨៦២.៣៨៨            | ៣៦១.៦៩៧           | ១.៤៨៩.១០៦          |
| បំណុលពន្ធចរន្ត               |                  | ៥.២១៦             | ២១.៣០៧             | ៤.៩១២             | ២០.២២៣             |
|                              |                  | <b>៣៨.២៩៤.០៧៩</b> | <b>១៥៦.៤៣១.៣១២</b> | <b>៣៤.៤៨៥.២០៧</b> | <b>១៤១.៩៧៥.៥៩៧</b> |
| <b>មូលធន</b>                 |                  |                   |                    |                   |                    |
| ដើមទុន                       | ១៥               | ១៥.០០០.០០០        | ៦០.០០០.០០០         | ១៥.០០០.០០០        | ៦០.០០០.០០០         |
| ទុនបម្រុងតាមច្បាប់           | ១៦               | ២.៥០៥.២៣៩         | ១០.២៧៩.១៥០         | ៦១៩.៥៤០           | ២.៥២៨.៩២៧          |
| ការខាតបង់                    |                  | (៥.៥១៨.៩០៥)       | (២២.៥១៤.៦១០)       | (៣.១៤៤.៦៦៧)       | (១២.៧៥៦.៤៩៣)       |
| លម្អៀងនៃការប្តូររូបិយប័ណ្ណ   |                  | -                 | ១.១៩៩.៦៣៤          | -                 | ១.៥៨៦.៦១៨          |
|                              |                  | <b>១១.៩៨៦.៣៣៤</b> | <b>៤៨.៩៦៤.១៧៤</b>  | <b>១២.៤៧៤.៨៧៣</b> | <b>៥១.៣៥៩.០៥២</b>  |
|                              |                  | <b>៥០.២៨០.៤១៣</b> | <b>២០៥.៣៩៥.៤៨៦</b> | <b>៤៦.៩៦០.០៨០</b> | <b>១៩៣.៣៣៤.៦៤៩</b> |
| <b>បំណុល និងមូលធនសរុប</b>    |                  |                   |                    |                   |                    |

## របាយការណ៍ចំណូលលម្អិត

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

|                                       | កំណត់<br>សម្គាល់ | ២០២៣           |             | ២០២២           |             |
|---------------------------------------|------------------|----------------|-------------|----------------|-------------|
|                                       |                  | ដុល្លារអាមេរិក | ពាន់រៀល     | ដុល្លារអាមេរិក | ពាន់រៀល     |
| ចំណូលការប្រាក់                        | ១៧               | ៦.២៤៥.២១៦      | ២៥.៦៦៧.៨៣៨  | ៤.៣៥៥.២៦៧      | ១៧.៧៩៩.៩៧៦  |
| ចំណាយការប្រាក់                        | ១៨               | (២.៤៣០.៨២២)    | (៩.៩៩០.៦៧៨) | (១.០៩០.៩៤៣)    | (៤.៤៥៨.៦៨៤) |
| ចំណូលការប្រាក់សុទ្ធ                   |                  | ៣.៨១៤.៣៩៤      | ១៥.៦៧៧.១៦០  | ៣.២៦៤.៣២៤      | ១៣.៣៤១.២៩២  |
| សំវិធានធនសម្រាប់ឥណទានជាប់សង្ស័យ       | ៩                | (៨៤៥.០៩៣)      | (៣.៤៧៣.៣៣២) | (៨០.៤៤០)       | (៣២៨.៧៥៨)   |
| ចំណូលប្រតិបត្តិការផ្សេងៗ              | ១៩               | ៧.៥៣៨          | ៣០.៩៨១      | ៥៧.២១៩         | ២៣៣.៨៥៤     |
| ចំណាយបុគ្គលិក                         | ២០               | (១.៥៣៦.២៧៧)    | (៦.៣១៤.០៩៨) | (១.២៣២.៩០៦)    | (៥.០៣៨.៨៨៧) |
| ចំណាយរំលស់                            | ២១               | (៤៩៨.១០៨)      | (២.០៤៧.២២៤) | (៤១២.០៦០)      | (១.៦៨៤.០៨៩) |
| ចំណាយទូទៅ និងចំណាយរដ្ឋបាល             | ២២               | (១.៣៦៨.៩២៦)    | (៥.៦២៦.២៨៦) | (១.២៦៥.១១៨)    | (៥.១៧០.៥៣៧) |
| (ខាត)/ចំណេញមុនបង់ពន្ធ                 |                  | (៤២៦.៤៧២)      | (១.៧៥២.៧៩៩) | ៣៣១.០១៩        | ១.៣៥២.៨៧៥   |
| ចំណាយពន្ធ                             | ២៣               | (៦២.០៦៧)       | (២៥៥.០៩៥)   | (៤៤.៥៦៧)       | (១៨២.១៤៥)   |
| (ខាត)/ចំណេញក្រោយបង់ពន្ធ               |                  | (៤៨៨.៥៣៩)      | (២.០០៧.៨៩៤) | ២៨៦.៤៥២        | ១.១៧០.៧៣០   |
| ចំណូលលម្អិតផ្សេងៗ សុទ្ធនៃពន្ធ         |                  |                |             |                |             |
| ខ្ទង់គណនីដែលបានបែងចែកឡើងវិញលើ         |                  |                |             |                |             |
| ចំណេញ ឬខាត៖                           |                  |                |             |                |             |
| - ការបកប្រែរូបិយប័ណ្ណបរទេស            |                  | -              | (៣៨៦.៩៨៤)   | -              | ៩០២.៦៩៥     |
| (ខាត)/ចំណេញលម្អិតសរុបក្នុងកាលបរិច្ឆេទ |                  | (៤៨៨.៥៣៩)      | (២.៣៩៤.៨៧៨) | ២៨៦.៤៥២        | ២.០៧៣.៤២៥   |

របាយការណ៍ចំណូលចំណាយសរុប  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

|                                                                          | ដើមទុន         |            |           | ទុនបម្រុងតាមច្បាប់ |             |              | ខាតបង់         |            |            | លម្អៀងនៃការបញ្ចុះ |         |                | សរុប    |
|--------------------------------------------------------------------------|----------------|------------|-----------|--------------------|-------------|--------------|----------------|------------|------------|-------------------|---------|----------------|---------|
|                                                                          | ដុល្លារអាមេរិក | ពាន់រៀល    | ពាន់រៀល   | ដុល្លារអាមេរិក     | ពាន់រៀល     | ពាន់រៀល      | ដុល្លារអាមេរិក | ពាន់រៀល    | ពាន់រៀល    | រូបិយបណ្ណ         | ពាន់រៀល | ដុល្លារអាមេរិក | ពាន់រៀល |
| សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២                                        | ១០.០០០.០០០     | ៤០.០០០.០០០ | ៦៧០.២៤៦   | ១៦៤.៧៦១            | ៦៧០.២៤៦     | (២.៩៧៦.៣៤០)  | (១២.០៦៨.៥៤២)   | ៦៨៣.៩២៣    | ៧.១៨៨.៤២១  | ២៩.២៨៥.៦២៧        |         |                |         |
| ចំណេញក្នុងការិយបរិច្ឆេទ<br>ការបញ្ចុះបញ្ចូលបណ្ណបរទេស                      | -              | -          | -         | -                  | -           | ២៨៦.៤៥២      | ១.១៧០.៧៣០      | -          | ២៨៦.៤៥២    | ១.១៧០.៧៣០         |         |                |         |
|                                                                          | -              | -          | -         | -                  | -           | -            | -              | ៩០២.៦៩៥    | -          | ៩០២.៦៩៥           |         |                |         |
| ចំណូលបង្កើតសរុប                                                          | -              | -          | -         | -                  | -           | ២៨៦.៤៥២      | ១.១៧០.៧៣០      | ៩០២.៦៩៥    | ២៨៦.៤៥២    | ២.០៧៣.៤២៥         |         |                |         |
| ប្រតិបត្តិការជាមួយភាគហ៊ុនិក                                              |                |            |           |                    |             |              |                |            |            |                   |         |                |         |
| ការបោះផ្សាយភាគហ៊ុន                                                       | ៥.០០០.០០០      | ២០.០០០.០០០ | -         | -                  | -           | -            | -              | -          | ៥.០០០.០០០  | ២០.០០០.០០០        |         |                |         |
| ការផ្ទេរទៅទុនបម្រុងតាមច្បាប់                                             | -              | -          | ៤៥៤.៧៧៩   | ១.៨៥៤.៦៨១          | (៤៥៤.៧៧៩)   | (១.៨៥៤.៦៨១)  | -              | -          | -          | -                 |         |                |         |
| សរុបប្រតិបត្តិការជាមួយភាគហ៊ុនិក                                          | ៥.០០០.០០០      | ២០.០០០.០០០ | ៤៥៤.៧៧៩   | ១.៨៥៤.៦៨១          | (៤៥៤.៧៧៩)   | (១.៨៥៤.៦៨១)  | -              | -          | ៥.០០០.០០០  | ២០.០០០.០០០        |         |                |         |
| សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២                                       | ១៥.០០០.០០០     | ៦០.០០០.០០០ | ៦១៥.០២៥   | ២.៧០៩.៣៦២          | (៣.១៤៤.៦៦៧) | (១២.៧៩៦.៤៥៣) | ១.៤៨៦.៦១៨      | ១២.៤៧៤.៨៧៣ | ៥១.៣៥៩.០៥២ |                   |         |                |         |
| ខាតក្នុងការិយបរិច្ឆេទ<br>ការបញ្ចុះបញ្ចូលបណ្ណបរទេស                        | -              | -          | -         | -                  | -           | (៤៨៨.៥៣៩)    | (២.០០៧.៨៩៤)    | -          | (៤៨៨.៥៣៩)  | (២.០០៧.៨៩៤)       |         |                |         |
|                                                                          | -              | -          | -         | -                  | -           | -            | -              | (៣៨៦.៩៨៤)  | -          | (៣៨៦.៩៨៤)         |         |                |         |
| ចំណូលបង្កើតសរុប                                                          | -              | -          | -         | -                  | -           | (៤៨៨.៥៣៩)    | (២.០០៧.៨៩៤)    | (៣៨៦.៩៨៤)  | (៤៨៨.៥៣៩)  | (២.៣៩៤.៨៧៨)       |         |                |         |
| ប្រតិបត្តិការជាមួយភាគហ៊ុនិក                                              |                |            |           |                    |             |              |                |            |            |                   |         |                |         |
| ការផ្ទេរទៅទុនបម្រុងតាមច្បាប់ តំណាងឱ្យ<br>ប្រតិបត្តិការសរុបជាមួយភាគហ៊ុនិក | -              | -          | ១.៨៨៥.៦៩៩ | ៧.៧៥០.២២៣          | (១.៨៨៥.៦៩៩) | (៧.៧៥០.២២៣)  | -              | -          | -          | -                 |         |                |         |
| សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣                                       | ១៥.០០០.០០០     | ៦០.០០០.០០០ | ២.៥៩១.៧៦៤ | ១០.៤៧៥.១៥០         | (៣.៧៧១.៣៦៨) | (២២.៥៤២.៦៨២) | ១.៤៨៦.៦១៨      | ១២.០៨៧.៩៩៤ | ៥១.៣៥៩.០៥២ |                   |         |                |         |

## របាយការណ៍លំហូរសាច់ប្រាក់ សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

|                                               | កំណត់<br>សម្គាល់ | ២០២៣           |              | ២០២២           |              |
|-----------------------------------------------|------------------|----------------|--------------|----------------|--------------|
|                                               |                  | ដុល្លារអាមេរិក | ពាន់រៀល      | ដុល្លារអាមេរិក | ពាន់រៀល      |
| <b>លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ</b> |                  |                |              |                |              |
| (ខាត)/ចំណេញមុនបង់ពន្ធ                         |                  | (៤២៦.៤៧២)      | (១.៧៥២.៧៩៩)  | ៣៣១.០១៩        | ១.៣៥២.៨៧៥    |
| និយ័តកម្ម៖                                    |                  |                |              |                |              |
| សំវិធានធនសម្រាប់ឥណទានជាប់                     |                  |                |              |                |              |
| សង្ស័យ                                        | ៩                | ៨៤៥.០៩៣        | ៣.៤៧៣.៣៣២    | ៨០.៤៤០         | ៣២៨.៧៥៨      |
| រំលស់ទ្រព្យអរូបី                              | ១២               | ៨៩.៣៤៥         | ៣៦៧.២០៨      | ៨៩.៣៤៤         | ៣៦៥.១៤៩      |
| រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ               | ១១               | ៤០៨.៧៦៣        | ១.៦៨០.០១៦    | ៣២២.៧១៦        | ១.៣១៨.៩៤០    |
| ចំណេញប្រតិបត្តិការមុនពេលបម្រែបម្រួល           |                  |                |              |                |              |
| ដើមទុនបង្វិល                                  |                  | ៩១៦.៧២៩        | ៣.៧៦៧.៧៥៧    | ៨២៣.៥១៩        | ៣.៣៦៥.៧២២    |
| បម្រែបម្រួលដើមទុនបង្វិល                       |                  |                |              |                |              |
| ឥណទានទៅអតិថិជន                                |                  | (៣.៣២៣.០៣១)    | (១៣.៦៥៧.៦៥៧) | (២១.៦៩៦.៣៦៦)   | (៨៨.៦៧៣.០៤៨) |
| គណនីត្រូវទទួលផ្សេងៗ                           |                  | ១៤.៩៤៤         | ៦១.៤២០       | (៧១.០៥០)       | (២៩០.៣៨១)    |
| គណនីត្រូវបង់ផ្សេងៗ                            |                  | (១៩១.៤៣២)      | (៧៨៦.៧៨៦)    | ១៨០.៨១១        | ៧៣៨.៩៧៤      |
| ប្រាក់តម្កល់តាមច្បាប់                         |                  | -              | -            | (២៥០.០០០)      | (១.០២១.៧៥០)  |
| សាច់ប្រាក់ប្រើក្នុងប្រតិបត្តិការ              |                  | (២.៥៨២.៧៩០)    | (១០.៦១៥.២៦៦) | (២១.០១៣.០៨៦)   | (៨៥.៨៨០.៤៨៣) |
| ពន្ធប្រាក់ចំណូលដែលបានបង់                      |                  | (៦១.៧៦៣)       | (២៥៣.៨៤៦)    | (៤២.០១៧)       | (១៧១.៧២៣)    |
| សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ |                  |                |              |                |              |
|                                               |                  | (២.៦៤៤.៥៥៣)    | (១០.៨៦៩.១១២) | (២១.០៥៥.១០៣)   | (៨៦.០៥២.២០៦) |
| <b>លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ</b>       |                  |                |              |                |              |
| ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ តំណាង        |                  |                |              |                |              |
| សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ       | ១១               | (៣២១.៧៣៩)      | (១.៣២២.៣៤៧)  | (៧០៩.៦៨០)      | (២.៩០០.៤៦២)  |
| <b>លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន</b>  |                  |                |              |                |              |
| ប្រាក់បានពីការបោះផ្សាយភាគហ៊ុន                 | ១៥               | -              | -            | ៥.០០០.០០០      | ២០.៤៣៥.០០០   |
| សាច់ប្រាក់ទទួលបានពីកម្ចីជនានាគរ               |                  | ៤.០០០.០០០      | ១៦.៤៤០.០០០   | ១៨.០០០.០០០     | ៧៣.៥៦៦.០០០   |
| សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពហិរញ្ញប្បទាន    |                  | ៤.០០០.០០០      | ១៦.៤៤០.០០០   | ២៣.០០០.០០០     | ៩៤.០០១.០០០   |

**របាយការណ៍លំហូរសាច់ប្រាក់**  
**សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (ត)**

|                                                         | កំណត់<br>សម្គាល់ | ២០២៣             |                   | ២០២២             |                   |
|---------------------------------------------------------|------------------|------------------|-------------------|------------------|-------------------|
|                                                         |                  | ដុល្លារអាមេរិក   | ពាន់រៀល           | ដុល្លារអាមេរិក   | ពាន់រៀល           |
| កំណើនសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់<br>សមមូល           |                  | ១.០៣៣.៧០៨        | ៤.២៤៨.៥៤១         | ១.២៣៥.២១៧        | ៥.០៤៨.៣៣២         |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើម<br>កាលបរិច្ឆេទ         |                  | ២.៦៧៦.១១៥        | ១១.០១៧.៥៦៥        | ១.៤៤០.៨៩៨        | ៥.៨៨៨.៩៥០         |
| លម្អៀងនៃការបកប្រែរូបិយប័ណ្ណបរទេស                        |                  | -                | (១១១.៤៨០)         | -                | ៨០.២៨៣            |
| <b>សាច់ប្រាក់ និងសាច់ប្រាក់សមមូលចុង<br/>កាលបរិច្ឆេទ</b> |                  | <b>៣.៧០៩.៨២៣</b> | <b>១៤.១៥៤.៦២៦</b> | <b>២.៦៧៦.១១៥</b> | <b>១១.០១៧.៥៦៥</b> |

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន៖

|                                                                      | កំណត់<br>សម្គាល់ | ២០២៣             |                   | ២០២២             |                   |
|----------------------------------------------------------------------|------------------|------------------|-------------------|------------------|-------------------|
|                                                                      |                  | ដុល្លារអាមេរិក   | ពាន់រៀល           | ដុល្លារអាមេរិក   | ពាន់រៀល           |
| សាច់ប្រាក់ក្នុងដៃ                                                    | ៦                | ១៤៥.៦១៥          | ៥៩៤.៨៣៧           | ១៦៨.៦៤៨          | ៦៩៤.៣២៤           |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា (មិនរួម<br>បញ្ចូលប្រាក់តម្កល់តាមច្បាប់) | ៧                | ១៤.៦៤១           | ៥៩.៨០៨            | ៥.២២៦            | ២១.៥១៥            |
| សមតុល្យនៅធនាគារផ្សេងៗ                                                | ៨                | ៣.៥៤៩.៥៦៧        | ១៤.៤៩៩.៩៨១        | ២.៥០២.២៤១        | ១០.៣០១.៧២៦        |
|                                                                      |                  | <b>៣.៧០៩.៨២៣</b> | <b>១៤.១៥៤.៦២៦</b> | <b>២.៦៧៦.១១៥</b> | <b>១១.០១៧.៥៦៥</b> |

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ**  
**ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

**១. ព័ត៌មានអំពីក្រុមហ៊ុន**

ក្រុមហ៊ុនបានចុះបញ្ជីនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមាន កម្រិតនៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា (“NBC”) ដើម្បីធ្វើអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។ ការិយាល័យចុះបញ្ជី និង ទីតាំងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនស្ថិតនៅផ្ទះលេខ៣១៨ ផ្លូវលេខ២៧១ សង្កាត់ស្ទឹងមាន ជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនមេ (Holding Company) គឺ DGB capital Co., Ltd ដែលត្រូវបានចុះបញ្ជីនៅប្រទេសកូរ៉េខាងត្បូង។

របាយការណ៍ហិរញ្ញវត្ថុនេះត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

**២. សកម្មភាពចម្បង**

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺប្រតិបត្តិការសកម្មភាពមីក្រូហិរញ្ញវត្ថុ និងផ្តល់សេវាផ្សេងៗ ដែលទាក់ទងទៅនឹងសេវាកម្មហិរញ្ញវត្ថុដល់បុគ្គលដែលមានចំណូលទាប និងសហគ្រាសធុនតូច និង មធ្យមតាមរយៈការិយាល័យរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពុំមានការផ្លាស់ប្តូរជាសារវន្ត សម្រាប់សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

**៣. មូលដ្ឋាននៃការរៀបចំ**

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយ ការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់អង្គភាពធុនតូច និងមធ្យមហៅកាត់ថា (“ស.រ.ហ. អ.ក.ស.ធី.ត.ម”) ដែលបានចេញផ្សាយដោយនិយ័តករគណនេយ្យ និងសវនកម្ម (“ន.គ.ស”) នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាក្នុងការរៀបចំ និង ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ។

**៤. គោលនយោបាយគណនេយ្យសំខាន់ៗ**

**៤.១ មូលដ្ឋានគណនេយ្យ**

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងដោយប្រើប្រាស់វិធីសាស្ត្រសន្មតថ្លៃ ដើមលើកលែងនូវអ្វីដែលបានបញ្ជាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុអនុលោមតាម ស.រ.ហ.អ.ក.ស.ធី.ត.ម តម្រូវឱ្យក្រុមប្រឹក្សា ភិបាលធ្វើការប៉ាន់ស្មាន និងសន្មតដែលមានផលប៉ះពាល់ដល់ចំនួនទ្រព្យសកម្ម បំណុល ចំណូល និង ចំណាយដែលបានរាយការណ៍ព្រមទាំងការលាតត្រដាងនូវទ្រព្យសកម្មយថាហេតុ និងបំណុលយថា ហេតុ។ បន្ថែមពីលើនេះក្រុមប្រឹក្សាភិបាលត្រូវបានតម្រូវឱ្យធ្វើការវិនិច្ឆ័យក្នុងការអនុលោមតាមគោល

នយោបាយគណនេយ្យទាំងនោះ។ ចំណុចទាំងឡាយណាដែលទាក់ទងដល់ការវិនិច្ឆ័យការប៉ាន់ប្រមាណ និងការសន្មតខាងលើត្រូវបានបង្ហាញនៅកំណត់សម្គាល់លេខ៥ នៃរបាយការណ៍ហិរញ្ញវត្ថុ។ ទោះបីជាការប៉ាន់ស្មាន និងការសន្មតខាងលើធ្វើឡើងដោយផ្អែកទៅលើការយល់ដឹងដ៏សុក្រឹតបំផុតរបស់ក្រុមប្រឹក្សាភិបាលទៅលើព្រឹត្តិការណ៍ និងសកម្មភាពផ្សេងៗក៏ដោយក៏លទ្ធផលជាក់លាក់អាចខុសគ្នាពីការប៉ាន់ស្មានទាំងនោះ។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាដុល្លារសហរដ្ឋអាមេរិក(“ដុល្លារអាមេរិក”) ដែលជាប្រភេទប័ណ្ណមុខងាររបស់ក្រុមហ៊ុនផងដែរ។ ការលាតត្រដាងបន្ថែមក៏ត្រូវបានធ្វើឡើង ជាប្រាក់រៀល (“រៀល”) ដើម្បីបំពេញតាមតម្រូវការនៃច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។ ការបកប្រែទៅជាប្រាក់រៀលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ របាយការណ៍ចំណូលលម្អិត របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរសាច់ប្រាក់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣ របស់ក្រុមហ៊ុនដោយប្រើអត្រាប្តូរប្រាក់នាចុងការិយបរិច្ឆេទ និងអត្រាប្តូរប្រាក់មធ្យមដូចខាងក្រោម៖

|                           | អត្រាចុង           |          | ការិយបរិច្ឆេទ | អត្រាមធ្យម |
|---------------------------|--------------------|----------|---------------|------------|
| ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ | ១ ដុល្លារអាមេរិក = | ៤.០៨៥រៀល |               | ៤.១១០រៀល   |
| ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ | ១ ដុល្លារអាមេរិក = | ៤.១១៧រៀល |               | ៤.០៨៧រៀល   |

ចំនួនប្រាក់រៀលទាំងនេះតំណាងឱ្យព័ត៌មានបន្ថែម ហើយមិនគួរត្រូវបានបកស្រាយថាជាចំនួនទឹកប្រាក់ដុល្លារអាមេរិកតំណាងឱ្យ ឬត្រូវបាន ឬអាចត្រូវបានបំប្លែងទៅជាប្រាក់រៀលក្នុងអត្រានោះ ឬអត្រាផ្សេងទៀតណាមួយឡើយ។

#### ៤.២ សមតុល្យនៅធនាគារជាតិនៃកម្ពុជា

សមតុល្យនៅធនាគារជាតិនៃកម្ពុជា ត្រូវបានកត់ត្រាតាមថ្លៃដើមដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ សមតុល្យនៅធនាគារជាតិនៃកម្ពុជាមានមូលនិធិបម្រុង និងប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជាដោយអនុលោមទៅតាមច្បាប់ស្តីពីធនាគារ និងក្រុមហ៊ុនហិរញ្ញវត្ថុ (“LBFI”)។ ប្រាក់តម្កល់តាមច្បាប់មិនអាចយកមកប្រើប្រាស់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃបានទេ ដូច្នេះពុំត្រូវបានចាត់ទុកជាចំណែកនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលក្នុងការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ឡើយ។

#### ៤.៣ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានវាស់វែងជាបឋមតាមថ្លៃដើម។ ថ្លៃដើមរួមមានចំណាយផ្ទាល់ផ្សេងៗក្នុងការទិញទ្រព្យសម្បត្តិនោះ។

ផ្នែកនីមួយៗនៃទ្រព្យសម្បត្តិ និងបរិក្ខារដែលមានតម្លៃដើមជាសារវន្តធៀប នឹងតម្លៃសរុបនៃទ្រព្យសកម្មទាំងនោះ និងមានអាយុកាលប្រើប្រាស់ផ្សេងគ្នាត្រូវបានរំលស់ដោយឡែក។

ក្រោយការទទួលស្គាល់ដំបូងទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់បង្គរពីការថយចុះតម្លៃផ្សេងៗ។

រំលស់ត្រូវបានគណនាដើម្បីកាត់បន្ថយថ្លៃនៃទ្រព្យសកម្ម ដោយដកតម្លៃនៃកាកសំណល់តាម វិធីសាស្ត្ររំលស់ថេរលើអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យសកម្មនោះ។ អាយុកាលនៃគោល ការណ៍រំលស់មាន

ដូចខាងក្រោម៖

|                                 |         |
|---------------------------------|---------|
| ការកែលម្អអគារ                   | ៥ ឆ្នាំ |
| កុំព្យូទ័រ និងបរិក្ខារ          | ៥ ឆ្នាំ |
| គ្រឿងសង្ហារឹម និងបរិក្ខារភ្ជាប់ | ៥ ឆ្នាំ |
| បរិក្ខារការិយាល័យ               | ៥ ឆ្នាំ |
| យានយន្ត                         | ៥ ឆ្នាំ |

នៅការិយបរិច្ឆេទរបាយការណ៍តម្លៃយោងរបស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារទាំងអស់ត្រូវ បានវាយតម្លៃសម្រាប់ការថយចុះតម្លៃនៅពេលដែលមានព្រឹត្តិការណ៍ ឬបម្រែបម្រួលលក្ខខណ្ឌណា មួយបង្ហាញថាតម្លៃយោងរបស់ទ្រព្យសកម្មប្រហែលមិនអាចប្រមូលបាន។ ការកាត់បន្ថយតម្លៃត្រូវ បានធ្វើឡើងនៅពេលតម្លៃយោងលើសតម្លៃដែលអាចប្រមូលបាន (យោងទៅកំណត់សម្គាល់លេខ ៤.៥ នៃរបាយការណ៍ហិរញ្ញវត្ថុស្តីពីការថយចុះតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ)។

តម្លៃយោងនៃទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានឈប់ទទួលស្គាល់នៅពេលលក់ ឬនៅពេលមិន មានអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតបន្តទៀត។ ចំនួនខុសគ្នារវាងតម្លៃទទួលបានសុទ្ធពីការ លក់ប្រសិនបើមាន និងតម្លៃយោងត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។

#### ៤.៤ ទ្រព្យអរូបី

ទ្រព្យអរូបីដែលអាចកំណត់អាយុកាលបាន ដែលបានទិញដោយឡែកពីគ្នាត្រូវបានកត់ត្រាថ្លៃ ដើមដក និងរំលស់បង្គរ និងការខាតបង់ពីការថយចុះតម្លៃបង្គរផ្សេងៗ។ ការរំលស់ត្រូវបានទទួល ស្គាល់តាមរយៈវិធីសាស្ត្ររំលស់ថេរលើអាយុកាលប្រើប្រាស់ប៉ាន់ស្មាន។ វិធីសាស្ត្រដែលត្រូវបាន កំណត់ពីអាយុកាល និងរំលស់ត្រូវបានពិនិត្យឡើងវិញ នៅចុងការិយបរិច្ឆេទរបាយការណ៍នីមួយៗ ដោយមានឥទ្ធិពលក្នុងការកំណត់ការប្រែប្រួលការប៉ាន់ស្មានដែលត្រូវផ្អែកលើ មូលដ្ឋាននាពេល អនាគត។

ទ្រព្យអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ត្រូវបានដាក់ដោយឡែកពីគ្នា គឺត្រូវយកថ្លៃ ដើមដកការខាតបង់ពីការថយចុះតម្លៃបង្គរផ្សេងៗ។

**៤.៥ ការថយចុះតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ**

តម្លៃយោងនៃទ្រព្យសកម្ម លើកលែងទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានពិនិត្យឡើងវិញនៅរាល់ចុងរយៈពេលរាយការណ៍ដើម្បីកំណត់ថាតើមានសញ្ញានៃការថយចុះតម្លៃដែលអាចកើតឡើងឬទេ។

ប្រសិនបើ មានសញ្ញាការថយចុះតម្លៃកើតឡើងតម្លៃដែលអាចស្តាររបស់ទ្រព្យសកម្មគឺត្រូវបានប៉ាន់ស្មាន។

ទ្រព្យអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ការថយចុះតម្លៃត្រូវបានធ្វើតេស្តជារៀងរាល់ឆ្នាំ ឬញឹកញាប់ជាងនេះ ប្រសិនបើព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរក្នុងកាលៈទេសៈបង្ហាញថាទ្រព្យអរូបីអាចនឹងមានការថយចុះតម្លៃ។

តម្លៃដែលអាចស្តារបាននៃទ្រព្យសកម្មនីមួយៗ ត្រូវបានប៉ាន់ស្មានដោយឡែកពីគ្នា។ ករណីតម្លៃដែលអាចស្តារបាននៃទ្រព្យសកម្មមួយមិនអាចប៉ាន់ស្មានដោយឡែក ការប៉ាន់ស្មានលើការថយចុះតម្លៃនឹងធ្វើឡើងជាក្រុម (Cash Generating Units “CGU”) ដែលទ្រព្យសកម្មនោះស្ថិតនៅក្នុង។

តម្លៃដែលអាចស្តារបាននៃទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្ម (CGU) គឺតម្លៃដែលខ្ពស់ជាងរវាងតម្លៃសមស្របដកចំណាយការលក់ និងតម្លៃនៅបន្តប្រើប្រាស់។

ក្នុងការកំណត់តម្លៃនៅបន្តប្រើប្រាស់ការប៉ាន់ស្មានលំហូរសាច់ប្រាក់ចេញ និងចូលដែលបានមកពីការប្រើប្រាស់បន្ត និងពីការលក់ចុងក្រោយត្រូវបានធ្វើអត្រាអប្បបរមាដោយប្រើអប្បបរមាអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងពីការវិភាគទីផ្សារបច្ចុប្បន្ននៃតម្លៃប្រាក់គិតតាមពេលវេលា និងហានិភ័យដែលពាក់ព័ន្ធជាកំណត់ ទៅនឹងទ្រព្យសកម្មដែលមានលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគតមិនបានធ្វើអប្បបរមា។ ការខាតបង់ការថយចុះតម្លៃត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលនៅពេលដែលតម្លៃយោងនៃទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្មមានតម្លៃខ្ពស់ជាងតម្លៃដែលអាចស្តារបាន។ ការខាតបង់ពីការថយចុះតម្លៃទាំងអស់របស់ក្រុមទ្រព្យសកម្ម (“CGU”) ត្រូវបែងចែកតាមមូលដ្ឋានសមាមាត្រតាមតម្លៃយោងរបស់ទ្រព្យសកម្មនីមួយៗក្នុងក្រុមទ្រព្យសកម្មនោះ។ ការខាតបង់ការថយចុះតម្លៃត្រូវបានកត់ត្រាភ្លាមៗនៅក្នុងចំណេញ ឬខាត។

ការខាតបង់ពីការថយចុះតម្លៃអាចត្រូវបានកត់ត្រាឡប់មកវិញ តែក្នុងករណីដែលមានការផ្លាស់ប្តូរវិធីសាស្ត្រប៉ាន់ស្មានក្នុងការកំណត់តម្លៃដែលអាចស្តារបាននៃទ្រព្យសកម្មនោះ ចាប់តាំងពីការខាតបង់ពីការថយចុះតម្លៃត្រូវបានទទួលស្គាល់ចុងក្រោយតែប៉ុណ្ណោះ។

ការខាតបង់ការថយចុះតម្លៃអាចត្រូវបានកត់ត្រាឡប់មកវិញ ត្រឹមតម្លៃយោងនៃទ្រព្យសកម្មមិនលើសពីតម្លៃយោងដែលនឹងត្រូវបានកំណត់ បន្ទាប់ពីដករំលស់ប្រសិនបើមិនមានការខាតបង់ការថយចុះតម្លៃត្រូវបានទទួលស្គាល់។ ការកត់ត្រាឡប់មកវិញបែបនេះត្រូវកត់ត្រាជាចំណូលនៅក្នុងចំណេញ ឬខាតភ្លាមៗ។

**៤.៦ ភតិសន្យា**

**(ក) ភតិសន្យាហិរញ្ញវត្ថុ**

ទ្រព្យសម្បត្តិដែលទទួលបានក្រោមភតិសន្យាហិរញ្ញវត្ថុ ដែលផ្ទេរនូវហានិភ័យ និងប្រាក់រង្វាន់សំខាន់ពីកម្មសិទ្ធិទៅឱ្យក្រុមហ៊ុន ត្រូវបានទទួលស្គាល់ដំបូងក្នុងបរិមាណស្មើនឹងតម្លៃសមធម៌នៃទ្រព្យសម្បត្តិដែលបានជួល ឬប្រសិនបើទាបជាងតម្លៃបច្ចុប្បន្ននៃការទូទាត់ការជួលអប្បបរមាដែលនីមួយៗបានកំណត់នៅពេលចាប់ផ្តើមនៃភតិសន្យា។ អត្រាបញ្ចុះតម្លៃដែលប្រើក្នុងការគណនាតម្លៃបច្ចុប្បន្ននៃការទូទាត់ការជួលអប្បបរមា គឺជាអត្រាការប្រាក់ដែលជាប់ពាក់ព័ន្ធក្នុងភតិសន្យាប្រសិនបើនេះអាចអនុវត្តបានដើម្បីកំណត់។ ប្រសិនបើមិនមានទេអត្រាការខ្ចីបន្ថែមរបស់ក្រុមហ៊ុនត្រូវបានប្រើប្រាស់។ រាល់ការចំណាយផ្ទាល់ដំបូងដែលកើតឡើងដោយក្រុមហ៊ុនត្រូវបានបញ្ចូលទៅក្នុងចំនួនទឹកប្រាក់ ដែលទទួលស្គាល់ថាជាទ្រព្យសកម្ម។ ទ្រព្យសម្បត្តិត្រូវបានចាត់ចែងជាទ្រព្យសម្បត្តិ និងបរិក្ខារហើយកាតព្វកិច្ចដែលត្រូវគ្នាត្រូវបានចាត់ទុកជាបំណុល។ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារមូលធនត្រូវបានរំលោះដោយផ្អែកលើមូលដ្ឋានដូចគ្នានឹងទ្រព្យសកម្ម។

ការទូទាត់ការជួលអប្បបរមា ត្រូវបានបែងចែករវាងការគិតថ្លៃហិរញ្ញវត្ថុ និងការកាត់បន្ថយបំណុលនៅសល់។ ការគិតថ្លៃហិរញ្ញវត្ថុត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាតក្នុងរយៈពេលនៃកិច្ចសន្យាជួល ដើម្បីបង្កើតអត្រាការប្រាក់តាមកាលកំណត់ថេរលើបំណុលជួលដែលនៅសល់។

**(ខ) ភតិសន្យាប្រតិបត្តិការ**

ភតិសន្យា ត្រូវបានចាត់ថ្នាក់ជាភតិសន្យាប្រតិបត្តិការ ប្រសិនបើមិនមានការផ្ទេរជាសារវន្តនូវហានិភ័យ និងផលនៃកម្មសិទ្ធិលើទ្រព្យសម្បត្តិទេ។

ការទូទាត់ភតិសន្យានៅក្រោមភតិសន្យាប្រតិបត្តិការ ត្រូវបានទទួលស្គាល់ជាចំណាយក្នុងរបាយការណ៍លទ្ធផលតាមមូលដ្ឋានថេរលើអាយុកាលនៃភតិសន្យានោះ។

**(គ) ភតិសន្យាទៅលើដី និងអគារ**

សម្រាប់ភតិសន្យាទៅលើដី និងអគារ ដី និងអគារត្រូវបានបែងចែកជាចំណែកក្នុងគោលបំណងធ្វើការចាត់ថ្នាក់ភតិសន្យា ហើយភតិសន្យាទាំងនេះត្រូវបានចាត់ថ្នាក់ជាភតិសន្យាហិរញ្ញវត្ថុ ឬភតិសន្យា ប្រតិបត្តិការដូចគ្នាទៅនឹងភតិសន្យាទ្រព្យសកម្មដទៃទៀតដែរ។

ការទូទាត់ភតិសន្យាអប្បបរមា រួមទាំងការទូទាត់ជាមុនសរុបដែលធ្វើឡើងដើម្បីទទួលបានសិទ្ធិកាន់កាប់ដី និងអគារត្រូវបានបែងចែកទៅលើដី និងអគារឱ្យត្រឹមត្រូវតាមសមាមាត្រតម្លៃទីផ្សារនៃសិទ្ធិកាន់កាប់ដី និងអគារនៅពេលដែលធ្វើការចាប់ផ្តើមភតិសន្យាដំបូង។

ក្នុងករណី ដែលតម្លៃដែលគួរតែទទួលស្គាល់ពីដំបូងសំរាប់ដីមិនមានលក្ខណៈជាសារវន្តទេដី និងអគារត្រូវតែចាត់ទុកថាជារបស់តែមួយ សំរាប់គោលបំណងក្នុងការចាត់ថ្នាក់ភតិសន្យា ហើយការចាត់ថ្នាក់ជា ភតិសន្យាប្រតិបត្តិការ ឬភតិសន្យាហិរញ្ញវត្ថុត្រូវធ្វើដូចគ្នាដែរ។

ក្នុងករណីបែបនេះអាយុកាលសេដ្ឋកិច្ចនៃអគារ ត្រូវប្រើប្រាស់ជាអាយុកាលនៃទ្រព្យសកម្ម ដែលជួលទាំងអស់។

**៤.៧ ឧបករណ៍ហិរញ្ញវត្ថុ**

ក្រុមហ៊ុនគួរទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ តែនៅពេលដែលតែក្រុម ហ៊ុនក្លាយជាភាគីដែលជាប់កិច្ចសន្យាសំវិធានធននៃឧបករណ៍ហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ដំបូងតាមតម្លៃប្រតិបត្តិការ (រួម បញ្ចូលថ្លៃដើមប្រតិបត្តិការលើកលែងតែនៅការវាស់វែងដំបូងនៃទ្រព្យសកម្ម ឬបំណុលហិរញ្ញវត្ថុដែល ត្រូវបានវាស់វែងនៅតម្លៃសមស្របជាចំណេញ ឬខាត) ប្រសិនបើមិនមានការរៀបចំណាមួយដែល ប៉ះពាល់ទៅលើប្រតិបត្តិការហិរញ្ញប្បទាន។

ឥណទានទៅអតិថិជន និងគណនីត្រូវទទួលផ្សេងៗត្រូវបានទទួលស្គាល់ដំបូងនៅតម្លៃប្រតិ បត្តិការនិងត្រូវបានវាស់វែងបន្ទាប់តាមថ្លៃដើមដោយប្រើប្រាស់វិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាពដក នឹងការថយចុះតម្លៃ ។ នៅចុងការិយបរិច្ឆេទនីមួយៗតម្លៃយោងនៃឥណទានអតិថិជន និងគណនី ដែលត្រូវទទួលផ្សេងៗត្រូវបានពិនិត្យឡើងវិញដើម្បីកំណត់ថាតើមានភស្តុតាងបង្ហាញថា ទឹកប្រាក់ មួយចំនួនមិនអាចស្រង់យកមកវិញបានឬទេ។ ប្រសិនបើមានការខាតបង់ការថយចុះតម្លៃត្រូវបាន ទទួលស្គាល់ភ្លាមៗនៅក្នុងចំណេញ ឬខាត។

គណនីត្រូវបង់ផ្សេងៗ និងកម្ចីត្រូវបានទទួលស្គាល់ជាដំបូងតាមតម្លៃប្រតិបត្តិការ។ បន្ទាប់ពីការ ទទួលស្គាល់លើកដំបូងពួកវាត្រូវបានវាស់វែងតាមថ្លៃដើមដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ គណនីត្រូវបង់ គឺនៅលក្ខខណ្ឌឥណទានធម្មតា និងមិនមានការប្រាក់ឡើយ។

**៤.៨ ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ**

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃនាការបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថា តើមានភស្តុតាងជាយថាហេតុណាមួយថាការថយចុះតម្លៃ គឺជាលទ្ធផលកើតឡើងពីហេតុការណ៍មួយ ឬច្រើនដែលជះឥទ្ធិពលអវិជ្ជមានទៅលើលំហូរសាច់ប្រាក់នាពេលអនាគតនៃទ្រព្យសកម្មនោះ។ ការ ខាតបង់ ដែលរំពឹងពីលទ្ធផលនៃសកម្មភាពអនាគតមិនត្រូវបានទទួលស្គាល់ឡើយ ទោះបីជានៅក្នុង កាលៈទេសៈណាក៏ដោយ។ សម្រាប់ឧបករណ៍មូលធនការថយចុះដែលសំខាន់ ឬការថយចុះដែល ពន្យារនៅតម្លៃសមស្របដែលទាបជាងថ្លៃដើមរបស់វា គឺជាភស្តុតាងជាយថាហេតុនៃការថយចុះ តម្លៃ។ ក្រុមហ៊ុនពិចារណាទៅលើកត្តាទាំងឡាយដូចជាភរិយភាពនៃភាពក្ស័យខ្វះ ឬឧបសគ្គហិរញ្ញ វត្ថុសំខាន់ៗ រួមទាំងភាពគ្មានលទ្ធភាពសងបំណុល ឬក៏ការពន្យារពេលសងបំណុលដើម្បីកំណត់ថាតើ កត្តាទាំងនោះជាភស្តុតាង ដែលបញ្ជាក់ថាមានការថយចុះតម្លៃលើកម្ចីបានកើតឡើង។ កត្តាផ្សេង ទៀតដែលអាចជាភស្តុតាងនៃការថយចុះតម្លៃរួមមាន ការកែទម្រង់នៃកម្ចីការបាត់បង់តម្លៃនៃទីផ្សារ របស់ទ្រព្យធានា និងបម្រែបម្រួលអវិជ្ជមានដែលមានឡើងនៅក្នុងបរិបទសេដ្ឋកិច្ច។

បើមានភស្តុតាងបែបនេះកើតឡើង តម្លៃនៃការខាតបង់ត្រូវបានគណនាដោយកំណត់តម្លៃខុស គ្នារវាងតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាអនាគតដែលបាន

ធ្វើអប្បបរមាតាមអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ។ តម្លៃយោងនៃកម្ចីត្រូវបានកាត់បន្ថយតាមរយៈការប្រើគណនីសំវិធានធនលើការចុះតម្លៃ ហើយចំនួនការចុះតម្លៃនោះត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលលម្អិត។

ឥណទានដែលមិនមានសារៈសំខាន់ជាលក្ខណៈដោយឡែក ហើយត្រូវបានគេវាយតម្លៃដាច់ដោយពីគ្នាដោយមិនមានភស្តុតាងនៃការខាតបង់នៃការចុះតម្លៃ តម្លៃត្រូវបានដាក់ជាក្រុមរួមគ្នាសម្រាប់ការវាយតម្លៃពីការចុះតម្លៃសមូហភាព។ កម្ចីទាំងនេះត្រូវបានដាក់ជាក្រុមក្នុងលក្ខណៈហានិភ័យឥណទានប្រហាក់ប្រហែលសម្រាប់ការវាយតម្លៃសមូហភាព ដែលទិន្នន័យពីប្រាក់កម្ចីបុរេប្រទាន និងផលប័ត្រហិរញ្ញប្បទាន (ដូចជាគុណភាពឥណទានកម្រិតបំណុលការប្រើឥណទានប្រាក់កម្ចីអនុបាតទ្រព្យបញ្ចាំជាដើម) និងការប្រមូលផ្តុំហានិភ័យ (ដូចជាលក្ខណៈនៃក្រុមបុគ្គលផ្សេងគ្នា) ត្រូវបានគេយកមកពិចារណា។

នៅការិយបរិច្ឆេទបន្ទាប់ ប្រសិនបើតម្លៃខាតបង់ពីការចុះតម្លៃហើយទាក់ទងទៅនឹងព្រឹត្តិការណ៍ណាមួយដែលកើតឡើងក្រោយការខាតបង់ត្រូវបានទទួលស្គាល់ ហើយការខាតបង់ដែលបានទទួលស្គាល់ពីមុនត្រូវបានកាត់ត្រឡប់មកវិញ ត្រឹមពេលដែលតម្លៃយោងនៃទ្រព្យសកម្មមិនលើសពីតម្លៃដែលបានរំលស់នៅថ្ងៃដែលកាត់ត្រឡប់មកវិញ។ ចំនួនដែលបានកាត់ត្រឡប់មកវិញត្រូវទទួលស្គាល់ក្នុងចំណេញ ឬខាត។

**៤.៩ ទុនបម្រុងតាមច្បាប់**

ទុនបម្រុងតាមច្បាប់ ត្រូវបានរក្សាទុកបន្ថែមទៅលើសំវិធានធនសម្រាប់ឥណទានជាប់សង្ស័យដែលត្រូវបានវាយតម្លៃ និងទទួលស្គាល់ដោយអនុលោមទៅតាម ស.រ.ហ.អ.ក.ស.ធន.ត.ម និងដែលត្រូវបានផ្ទេរពីចំណេញរក្សាទុក ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០១៧-៣៤៤ ប្រ.ក ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំលេខ ៨៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨។

គោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា តម្រូវអោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងឡាយធ្វើចំណាត់ថ្នាក់ឥណទានរបស់ខ្លួន ជាប្រាំថ្នាក់ហើយត្រូវប្រាកដថា ក្រុមហ៊ុនរបស់ខ្លួនបានបំពេញកាតព្វកិច្ចសំវិធានធនអប្បបរមាដូចខាងក្រោម៖

| ចំណាត់ថ្នាក់                    | ចំនួនថ្ងៃដែលផុតកំណត់ | សំវិធាន |
|---------------------------------|----------------------|---------|
|                                 |                      | ធន      |
| ឥណទានរយៈពេលខ្លី (តិចជាង១ឆ្នាំ)៖ |                      |         |
| ទូទៅ                            |                      |         |
| ធម្មតា                          | ពី ០ថ្ងៃ ទៅ ១៤ថ្ងៃ   | ១%      |

**ជាក់លាក់**

|               |                     |      |
|---------------|---------------------|------|
| ឃ្លាំមើល      | ពី ១៥ថ្ងៃ ទៅ ៣០ថ្ងៃ | ៣%   |
| ក្រោមស្តង់ដារ | ពី ៣១ថ្ងៃ ទៅ ៦០ថ្ងៃ | ២០%  |
| សង្ស័យ        | ពី ៦១ថ្ងៃ ទៅ ៩០ថ្ងៃ | ៥០%  |
| បាត់បង់       | ៩១ថ្ងៃ ឬ ច្រើនជាង   | ១០០% |

ឥណទានរយៈពេលវែង (លើសពី១ឆ្នាំ)៖

|        |                    |    |
|--------|--------------------|----|
| ទូទៅ   |                    |    |
| ធម្មតា | ពី ០ថ្ងៃ ទៅ ២៩ថ្ងៃ | ១% |

**ជាក់លាក់**

|               |                       |      |
|---------------|-----------------------|------|
| ឃ្លាំមើល      | ពី ៣០ថ្ងៃ ទៅ ៨៩ថ្ងៃ   | ៣%   |
| ក្រោមស្តង់ដារ | ពី ៩០ថ្ងៃ ទៅ ១៧៩ថ្ងៃ  | ២០%  |
| សង្ស័យ        | ពី ១៨០ថ្ងៃ ទៅ ៣៥៩ថ្ងៃ | ៥០%  |
| បាត់បង់       | ៣៦០ថ្ងៃ ឬ ច្រើនជាង    | ១០០% |

ដោយអនុលោមទៅតាមមាត្រា៧៣ នៃប្រកាសលេខ ធ៧-០១៧-៣៤៤ ប្រ.ក ក្រុមហ៊ុនត្រូវប្រៀបធៀបសំវិធានធនដែលគណនាតាមគោលការណ៍ខាងលើ និងសំវិធានធនរបស់ក្រុមហ៊ុនដែលបានកត់ត្រាតាម ស.វ.ហ.អ.ក.ស.ធន.ត.ម៖

- (ក) ប្រសិនបើសំវិធានធនតាមច្បាប់តិចជាង ក្រុមហ៊ុនត្រូវកត់ត្រាសំវិធានធនដោយអនុលោមទៅតាម ស.វ.ហ.អ.ក.ស.ធន.ត.ម និង
- (ខ) ប្រសិនបើសំវិធានធនតាមច្បាប់ច្រើនជាង ក្រុមហ៊ុនត្រូវកត់ត្រាសំវិធានធនដោយអនុលោមទៅតាម ស.វ.ហ.អ.ក.ស.ធន.ត.ម និងត្រូវផ្ទេរភាពខុសគ្នាពីចំណេញរក្សាទុកមកទុនបម្រុងតាមច្បាប់នៅក្នុងមូលធន។

**៤.១០ ពន្ធលើប្រាក់ចំណេញ**

ពន្ធលើប្រាក់ចំណេញរួមមាន ពន្ធលើប្រាក់ចំណេញជាប់ពន្ធទាំងអស់។ បន្ទុកពន្ធនៅក្នុងរបាយការណ៍ចំណូលលម្អិតរួមមានពន្ធចរន្ត និងពន្ធពន្យារ។

- (ក) ពន្ធចរន្ត

ចំណាយពន្ធចរន្តត្រូវបានកំណត់ដោយអនុលោមតាមច្បាប់ស្តី ពីសារពើពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរួមបញ្ចូលទាំងមូលដ្ឋានពន្ធយោងតាមប្រាក់ចំណេញជាប់ពន្ធ។

(ខ) ពន្ធពន្យារ

ទ្រព្យសកម្មពន្ធពន្យារ ឬបំណុលពន្ធពន្យារត្រូវបានទទួលស្គាល់សម្រាប់ពន្ធដែលអាចស្ដារបាន ឬ បំណុលនាពេលអនាគតដែលជាលទ្ធផលនៃប្រតិបត្តិការ ឬព្រឹត្តិការណ៍កន្លងមក។ ពន្ធពន្យារកើតឡើងពីភាពខុសគ្នា (ត្រូវបានគេហៅថាភាពខុសគ្នាបណ្តោះអាសន្ន) រវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមបញ្ចូលគ្នា និងមូលដ្ឋានពន្ធរបស់វា។ មូលដ្ឋានពន្ធនៃទ្រព្យសកម្មត្រូវបានកំណត់តាមរយៈលទ្ធផលនៃការលក់ទ្រព្យសកម្ម។

បំណុលពន្ធពន្យារត្រូវបានទទួលស្គាល់ដោយមានការរំពឹងថា ភាពខុសគ្នាបណ្តោះអាសន្ននឹងធ្វើឱ្យមានកំណើននៃប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត លើកលែងតែមានការទាក់ទងនឹងកេរ្តិ៍ឈ្មោះអាជីវកម្ម។ ទ្រព្យសកម្មពន្ធពន្យារត្រូវបានទទួលស្គាល់សម្រាប់រាល់ភាពខុសគ្នាបណ្តោះអាសន្នដែលត្រូវបានរំពឹងថា នឹងធ្វើឱ្យមានតំហយប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតហើយ និងកំហាតពន្ធដែលមិនបានប្រើប្រាស់។

ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានវាស់វែងគិតជាតម្លៃអតិបរមាដែលប្រហែលនឹងកើតឡើងច្រើនជាងមិនកើតឡើងថានឹងស្ដារបានដោយផ្អែកលើប្រាក់ចំណេញជាប់ពន្ធបច្ចុប្បន្ន ឬប្រាក់ចំណេញជាប់ពន្ធសន្មតនាពេលអនាគត។ តម្លៃយោងសុទ្ធរបស់ទ្រព្យសកម្មពន្ធត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់ចុងការិយបរិច្ឆេទ និងត្រូវបានធ្វើនិយ័តកម្មដើម្បីឆ្លើយតបនឹងការវាយតម្លៃបច្ចុប្បន្នលើប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត។ និយ័តកម្មនានាត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណូលលម្អិត ប្រសិនបើនិយ័តកម្មនោះមិនជាប់ទាក់ទងនឹងចំណូល ឬចំណាយផ្សេងៗ។

ពន្ធពន្យារត្រូវបានគណនាតាមអត្រាពន្ធដែលគិតថានឹង អាចអនុវត្តលើប្រាក់ចំណេញជាប់ពន្ធ ឬការខាតបង់ពន្ធនៅក្នុងអំឡុងការិយបរិច្ឆេទដែលគណៈគ្រប់គ្រងរំពឹងថាទ្រព្យសកម្មពន្ធពន្យារត្រូវបានទទួលស្គាល់ ឬបំណុលពន្ធពន្យារត្រូវបានទូទាត់តាមមូលដ្ឋាននៃអត្រាពន្ធដែលបានអនុម័ត ឬក៏នឹងត្រូវបានអនុម័តត្រឹមចុងការិយបរិច្ឆេទរាយការណ៍។

៤.១១ សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅពេលដែលមានកាតព្វកិច្ចផ្លូវច្បាប់ឬកាតព្វកិច្ច ដែលបង្កើតឡើងនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ទំនងជាអាចតម្រូវឱ្យមានការចំណាយធនធាន ដើម្បីទូទាត់កាតព្វកិច្ចនោះហើយចំនួនទឹកប្រាក់អាចត្រូវបានប៉ាន់ស្មានគួរឱ្យជឿជាក់បាន។

នៅពេល ដែលផលប៉ះពាល់នៃតម្លៃសាច់ប្រាក់គិតតាមពេលវេលាមានលក្ខណៈជាសារវន្តចំនួនសំវិធានធន ត្រូវធ្វើអប្បហារមកជាតម្លៃបច្ចុប្បន្នតាមអត្រាមុនគិតពន្ធ ដែលអត្រានេះឆ្លុះបញ្ចាំងពីការ

វាយតម្លៃសមស្របបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។

សំវិធានធនត្រូវបានធ្វើការត្រួតពិនិត្យឡើងវិញ នៅរៀងរាល់ចុងការិយបរិច្ឆេទនៃរបាយការណ៍ និងត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីការប៉ាន់ស្មានបច្ចុប្បន្នដែលត្រឹមត្រូវបំផុត។ សំវិធានធននឹងត្រូវធ្វើការកត់ត្រាលំបងកវិញ ប្រសិនបើមិនទំនងថានឹងមានការចំណាយធនធានដើម្បីទូទាត់កាតព្វកិច្ចនោះទេ។

សំវិធានធនមិនបានទទួលស្គាល់ការខាតបង់នាពេលអនាគត។ ប្រសិនបើក្រុមហ៊ុនមានកិច្ចសន្យាដែលចំណូលនឹងទទួលបានតិចជាងចំណាយដែលកើតឡើងនោះ កាតព្វកិច្ចបច្ចុប្បន្ននៅក្រោមកិច្ចសន្យានោះត្រូវបានទទួលស្គាល់ និងវាស់វែងជាសំវិធានធន។

**៤.១២ បំណុលយថាហេតុ**

បំណុលយថាហេតុ គឺជាកាតព្វកិច្ចដែលអាចកើតចេញពីព្រឹត្តិការណ៍អតីតកាល ដែលអត្ថិភាពរបស់វាត្រូវបានបញ្ជាក់ដោយការកើតឡើងឬការមិនកើតឡើងនៃព្រឹត្តិការណ៍អនាគតមិនច្បាស់លាស់មួយ ឬច្រើនលើសពីការគ្រប់គ្រងរបស់ក្រុមហ៊ុន ឬកាតព្វកិច្ចបច្ចុប្បន្នដែលមិនត្រូវបានទទួលស្គាល់ព្រោះវាមិនអាចប្រហែលថាជាលំហូរចេញនៃធនធាននឹងត្រូវបានទាមទារដើម្បីដោះស្រាយកាតព្វកិច្ច។ ទំនួលខុសត្រូវដែលជាប់ពាក់ព័ន្ធក៏កើតឡើងនៅក្នុងករណីដឹកនាំបំផុត ដែលមានទំនួលខុសត្រូវដែលមិនអាចទទួលស្គាល់បានព្រោះវាមិនអាចវាស់វែងបានដោយភាពជឿជាក់។ ក្រុមហ៊ុនមិនទទួលស្គាល់បំណុលយថាហេតុ ប៉ុន្តែបង្ហាញវត្តមានរបស់ខ្លួននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

**៤.១៣ ការទទួលស្គាល់ចំណូល**

**(ក) ចំណូលការប្រាក់**

ចំណូលការប្រាក់ ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

**(ខ) កម្រៃ និងចំណូលកម្រៃជើងសា**

ក្រុមហ៊ុនទទួលបានចំណូលប្រតិបត្តិការផ្សេងៗពីការបង់ផ្តាច់មុនកាលកំណត់ការពិន័យ និងការត្រួតពិនិត្យឥណទានរបស់អតិថិជន។ ចំណូលទាំងនេះត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលតាមមូលដ្ឋានបង្គរ។

**៤.១៤ អត្ថប្រយោជន៍និយោជិត**

**(ក) អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី**

ប្រាក់ឈ្នួលប្រាក់បៀវត្សរ៍ភាគទានសន្តិសុខសង្គម ប្រាក់បង់ការឈប់សម្រាកប្រចាំឆ្នាំប្រាក់បង់ការឈប់សម្រាកពេលឈឺអត្ថប្រយោជន៍បន្ថែម និងអត្ថប្រយោជន៍មិនមែនសាច់ប្រាក់គឺត្រូវ

បានវាស់វែងដោយផ្អែកលើមូលដ្ឋានមិនគិតអប្បបរមា និងត្រូវបានទទួលស្គាល់ជាចំណាយនៅពេលដែលនិយោជិតទាំងនោះបានបំពេញការងារឱ្យក្រុមហ៊ុន។

ប្រាក់សំណងបង្គររយៈពេលខ្លីមាន ប្រាក់បង់ការឈប់សម្រាកប្រចាំឆ្នាំដែលត្រូវបានកំណត់ដោយបានទទួលស្គាល់ជាចំណាយនៅពេលនិយោជិតទាំងនោះបានបម្រើការងារដោយបង្កើនសិទ្ធិទទួលបាន របស់ពួកគាត់នៅថ្ងៃអនាគត។ អវត្តមានរយៈពេលខ្លីមិនបង្កសម្រាប់ទូទាត់ ដូចជាការឈប់សម្រាកឈឺត្រូវបានទទួលស្គាល់នៅពេលដែលអវត្តមាននោះកើតឡើងហើយប្រសិនបើការឈប់សម្រាកនោះ មិនត្រូវបានប្រើប្រាស់ទាំងស្រុងនៅក្នុងការិយបរិច្ឆេទនិយោជិតនឹងមិនត្រូវបានទូទាត់ជូនជាសាច់ប្រាក់នៅក្នុងការិយបរិច្ឆេទ ឬនៅពេលដែលលាឈប់ពីក្រុមហ៊ុនឡើយ។

អត្ថប្រយោជន៍បន្ថែម គឺត្រូវបានទទួលស្គាល់ជាចំណាយនៅពេលដែលមានកាតព្វកិច្ចផ្លូវច្បាប់ ឬកាតព្វកិច្ចដែលបង្កើតឡើងនាពេលបច្ចុប្បន្នតម្រូវឱ្យមានការបង់ប្រាក់ដែលជាលទ្ធផលកើតចេញពីព្រឹត្តិការណ៍កន្លងមក និងនៅពេលដែលមានការប៉ាន់ស្មានជាក់លាក់អាចត្រូវបានធ្វើឡើងពីចំនួននៃកាតព្វកិច្ច។

(ខ) អត្ថប្រយោជន៍ពីការបញ្ឈប់ការងារ

អត្ថប្រយោជន៍ពីការបញ្ឈប់ការងារ គឺជាសំណងដែលត្រូវបង់ជូននិយោជិតដោយការបញ្ឈប់ពីការងារមុនពេលថ្ងៃចូលនិវត្តន៍ ឬការស្ម័គ្រចិត្តរបស់និយោជិត ដើម្បីទទួលយកអត្ថប្រយោជន៍ទាំងនោះជាថ្នូរនឹងការបញ្ឈប់ពីការងារដោយការស្ម័គ្រចិត្ត។ អត្ថប្រយោជន៍ទាំងនោះត្រូវបានទទួលស្គាល់ជាបំណុល និងចំណាយនៅពេលដែលក្រុមហ៊ុនមានគម្រោងបញ្ឈប់ការងារនិយោជិតជាផ្លូវការច្បាស់លាស់ ដោយមិនមានលក្ខខណ្ឌណាដែលគម្រោងនេះត្រូវដកចេញ។ ក្នុងករណីការបញ្ឈប់ដោយស្ម័គ្រចិត្តដោយនិយោជិតលើសពីតម្រូវការអត្ថប្រយោជន៍នោះ ត្រូវបានគណនាផ្អែកទៅលើចំនួននិយោជិតដែលរំពឹងថានឹងទទួលបានការស្នើសុំនេះ។

នៅពេលអត្ថប្រយោជន៍ ពីការបញ្ឈប់ការងារហួសការពាក់លើសពី១២ខែបន្ទាប់ពីចុងនៃការិយបរិច្ឆេទអត្ថប្រយោជន៍នោះ ត្រូវធ្វើអប្បបរមាទៅជាតម្លៃបច្ចុប្បន្នដោយផ្អែកលើលទ្ធផលទីផ្សារនៅក្នុងការិយបរិច្ឆេទ។

៤.១៥ រូបិយប័ណ្ណបរទេស

(ក) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានវាស់វែងដោយប្រើប្រាស់រូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចចម្បង ដែលក្រុមហ៊ុនធ្វើប្រតិបត្តិការហៅកាត់

ថា (“រូបិយប័ណ្ណមុខងារ”)។ រូបិយប័ណ្ណជាតិរបស់ព្រះរាជាណាចក្រកម្ពុជាគឺ ប្រាក់រៀលខ្មែរ (“រៀល”)។ ទោះបីជាក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម និងរក្សានូវកំណត់ត្រាគណនេយ្យចម្បងជា ប្រាក់រៀល ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនកំណត់យកប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញដោយសារវាឆ្លុះបញ្ចាំងពីធាតុសេដ្ឋកិច្ចនៃព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ក្រុមហ៊ុន។

**(ខ) សមតុល្យ និងការបកប្រែរូបិយប័ណ្ណបរទេស**

ប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗហៅថា (“រូបិយប័ណ្ណបរទេស”) ត្រូវបានប្តូរទៅជារូបិយប័ណ្ណគោលរបស់ក្រុមហ៊ុនដោយប្រើប្រាស់អត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។ ទ្រព្យសកម្ម និងបំណុលជារូបិយប័ណ្ណបរទេសនាថ្ងៃចុងការិយបរិច្ឆេទ ត្រូវបានប្តូរទៅជារូបិយប័ណ្ណមុខងាររបស់ក្រុមហ៊ុនដោយប្រើអត្រាប្តូរប្រាក់នាថ្ងៃនោះ។ រាល់ភាពខុសគ្នាដែលបណ្តាលមកពីរបាយការណ៍រូបិយប័ណ្ណបរទេស និងពីបម្លែងរូបិយប័ណ្ណបរទេសនៃទ្រព្យសកម្ម និងបំណុលត្រូវដាក់បញ្ចូលទៅក្នុងចំណេញ ឬខាតក្នុងការិយបរិច្ឆេទនោះតែម្តង។ ទ្រព្យសកម្ម និងបំណុលមិនមែនជាទឹកប្រាក់ដែលកត់ត្រា ដំបូងជារូបិយប័ណ្ណបរទេសហើយកត់ត្រាតាមតម្លៃដើមត្រូវបានកែសម្រួលដោយប្រើអត្រាដើមនៅថ្ងៃទិញហើយចំពោះទ្រព្យសកម្ម និងបំណុលមិនមែនជាសាច់ប្រាក់ដែលកត់ត្រាតាមតម្លៃសមស្របត្រូវបានប្រែសម្រួលដោយប្រើអត្រាប្តូរប្រាក់ ដែលកើតឡើងនៅពេល ដែលតម្លៃនៃទ្រព្យសកម្ម និងបំណុលទាំងនោះត្រូវបានកំណត់ក្នុងគោលបំណងសម្រាប់បង្ហាញ។

**៤.១៦ បន្ទុកលើកម្ចី**

បន្ទុកលើកម្ចី ត្រូវបានកត់ត្រាក្នុងចំណេញ ឬខាត ក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះកើតឡើង។

**៥. ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ**

**៥.១. ការផ្លាស់ប្តូរការប៉ាន់ស្មាន**

ការប៉ាន់ស្មានត្រូវបានធ្វើការវាយតម្លៃជាបន្តបន្ទាប់ និងយោងតាមបទពិសោធន៍ ព្រមទាំងកត្តាផ្សេងៗទៀតរួមមានការរំពឹងទុកអំពីព្រឹត្តិការណ៍នាពេលអនាគត ដែលត្រូវបានគេជឿជាក់ថាមានភាពសមស្របក្នុងកាលៈទេសៈមួយ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានការផ្លាស់ប្តូរជាសារវន្តនូវការប៉ាន់ស្មាននៅក្នុងអំឡុង និង ចុងការិយបរិច្ឆេទនោះទេ។

**៥.២. ការវិនិច្ឆ័យសំខាន់ៗដែលធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យ**

មិនមានការវិនិច្ឆ័យសំខាន់ៗ ត្រូវបានធ្វើឡើងដោយគណៈគ្រប់គ្រងក្នុងដំណើរការនៃការអនុវត្តគោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុន ដែលមានផលប៉ះពាល់ជាសារវន្តទៅលើចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឡើយ ក្រៅពីចំនួនទាំងឡាយណាដែលទាក់ទងនឹងការប៉ាន់ស្មានដូចមានខាងក្រោម។

**៥.៣ ប្រភពសំខាន់ៗនូវភាពមិនពិតប្រាកដនៃការប៉ាន់ស្មាន**

ខាងក្រោមនេះ គឺជាការសន្និដ្ឋានសំខាន់ៗទាក់ទងទៅនឹងពេលអនាគត និងប្រភពសំខាន់ៗ ដទៃទៀតនៃភាពមិនពិតប្រាកដនៃការប៉ាន់ស្មានក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដែលមានហានិភ័យជាសារវន្ត ដែលបណ្តាលឱ្យមាននិយ័តកម្ម ជាសារវន្តទៅលើតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុលនៅក្នុងការិយបរិច្ឆេទបន្ទាប់។

**(ក) រំលស់នៃទ្រព្យសម្បត្តិ និងបរិក្ខារ**

ថ្លៃដើមនៃទ្រព្យសម្បត្តិ និងបរិក្ខារ និងត្រូវបានរំលស់ ដោយប្រើប្រាស់វិធីសាស្ត្ររំលស់ថេរ ផ្អែកលើអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មទាំងនោះ។ គណៈគ្រប់គ្រងបានធ្វើការប៉ាន់ស្មាននូវអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មទាំងនេះដោយផ្អែកលើបទពិសោធន៍ការប្រើប្រាស់ រំពឹងទុកការខូចខាត និងភាពហួសសម័យនៃបច្ចេកទេសដែលកើតឡើងពីការផ្លាស់ប្តូរនៅក្នុងតម្រូវការទីផ្សារ ឬសេវាកម្មដែលផ្តល់ដោយទ្រព្យសកម្មទាំងនោះ។ ការផ្លាស់ប្តូរនូវកត្តាទាំងនេះអាចនឹងមានផលប៉ះពាល់ដល់អាយុកាលប្រើប្រាស់សេដ្ឋកិច្ច និងតម្លៃកាកសំណល់នៃទ្រព្យសកម្ម។ ដូច្នេះរំលស់នាពេលអនាគតអាចនឹងត្រូវបានកែប្រែ។

**(ខ) ការថយចុះតម្លៃលើឥណទានទៅអតិថិជន**

ក្រុមហ៊ុនធ្វើសំវិធានធនលើឥណទានអតិថិជន ដោយផ្អែកទៅលើការវិនិច្ឆ័យលើភាពដែលអាចស្រង់មកវិញបានរបស់ទឹកប្រាក់ដែលត្រូវទទួល។ ការថយចុះតម្លៃត្រូវបានធ្វើឡើងលើទឹកប្រាក់ត្រូវទទួល នៅពេលដែលការផ្លាស់ប្តូរបរិយាកាសណាមួយដែលអាចជាកត្តាជំរុញធ្វើអោយតម្លៃយោងអាចនឹងស្រង់មកវិញមិនបាន។ គណៈគ្រប់គ្រងបានធ្វើការវិភាគស៊ីជម្រៅលើចំនួនទឹកប្រាក់ ប៉ាន់ស្មានពេលវេលានៃលំហូរសាច់ប្រាក់ក៏ដូចជាតម្លៃដែលលក់បានរបស់ទ្រព្យបញ្ចាំនៅពេលដែលធ្វើការវិនិច្ឆ័យមួយ ដើម្បីវាយតម្លៃភាពគ្រប់គ្រាន់នៃការថយចុះតម្លៃរបស់ឥណទានទៅអតិថិជន។ នៅពេលដែលមានភាពខុសគ្នារវាងការរំពឹងទុក និងការប៉ាន់ស្មានដំបូងភាពខុសគ្នានោះនឹងប៉ះពាល់ដល់តម្លៃយោងនៃឥណទានអតិថិជន។

**(គ) ចំណាយពន្ធ**

ការវិនិច្ឆ័យសំខាន់ៗ ត្រូវបានរួមបញ្ចូលក្នុងការកំណត់នូវ សំវិធានធនរបស់ក្រុមហ៊ុនសម្រាប់ពន្ធ។ ក្រុមហ៊ុននឹងទទួលស្គាល់បំណុលសម្រាប់រាល់ចំណាយលើពន្ធ ដែលរំពឹងទុកផ្អែកទៅលើការប៉ាន់ស្មានតាមរយៈការបកស្រាយ បទប្បញ្ញត្តិពន្ធផ្សេងៗដោយគណៈគ្រប់គ្រងថាតើពន្ធទាំងនោះត្រូវបង់ទេ។ នៅពេលដែលលទ្ធផលពន្ធខុសគ្នាពីការប៉ាន់ស្មានដែលត្រូវបានទទួលស្គាល់ពីមុនភាពខុសគ្នាទាំងនោះនឹងមានផលប៉ះពាល់ដល់សំវិធានធនពន្ធក្នុងការិយបរិច្ឆេទដែលការកំណត់នោះត្រូវបានធ្វើឡើង។

**៦. សាច់ប្រាក់ក្នុងដៃ**

|                   | ២០២៣           |         | ២០២២           |         |
|-------------------|----------------|---------|----------------|---------|
|                   | ដុល្លារអាមេរិក | ពាន់រៀល | ដុល្លារអាមេរិក | ពាន់រៀល |
| សាច់ប្រាក់ក្នុងដៃ | ១៤៥.៦១៥        | ៥៩៤.៨៣៧ | ១៦៨.៦៤៨        | ៦៩៤.៣២៤ |

**៧. សមតុល្យនៅធនាគារជាតិនៃកម្ពុជា**

|                       | ២០២៣           |           | ២០២២           |           |
|-----------------------|----------------|-----------|----------------|-----------|
|                       | ដុល្លារអាមេរិក | ពាន់រៀល   | ដុល្លារអាមេរិក | ពាន់រៀល   |
| ប្រាក់តម្កល់តាមច្បាប់ | ៧៥០.០០០        | ៣.០៦៣.៧៥០ | ៧៥០.០០០        | ៣.០៨៧.៧៥០ |
| គណនីចរន្ត             | ១៤.៦៤១         | ៥៩.៨០៨    | ៥.២២៦          | ២១.៥១៥    |
|                       | ៧៦៤.៦៤១        | ៣.១២៣.៥៥៨ | ៧៥៥.២២៦        | ៣.១០៩.២៦៥ |

ប្រាក់តម្កល់តាមច្បាប់

អនុលោមតាមប្រកាសលេខ ធ៧-០០-០០៦ ប្រ.ក. ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០០០ និង ប្រកាស លេខ ធ៧-០៦-២០៩ ប្រ.ក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៦ ស្តីពីការផ្តល់អាជ្ញាបណ្ណរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនត្រូវរក្សានូវប្រាក់តម្កល់លើដើមទុនតាមច្បាប់ចំនួន៥%នៃដើមទុនចុះ បញ្ជី។ ប្រាក់តម្កល់នេះនឹងត្រូវបង្វិលឱ្យក្រុមហ៊ុនវិញនៅពេលដែលក្រុមហ៊ុនស្ម័គ្រចិត្តបញ្ចប់អាជីវកម្ម របស់ខ្លួន។

**៨. សមតុល្យនៅធនាគារផ្សេងៗ**

|           | ២០២៣           |            | ២០២២           |            |
|-----------|----------------|------------|----------------|------------|
|           | ដុល្លារអាមេរិក | ពាន់រៀល    | ដុល្លារអាមេរិក | ពាន់រៀល    |
| គណនីចរន្ត | ៣.៤៤២.៩៣៥      | ១៤.០៦៤.៣៨៩ | ២.១៤៣.២០១      | ៨.៨២៣.៥៥៩  |
| គណនីសន្សំ | ១០៦.៦៣២        | ៤៣៥.៥៩២    | ៣៥៩.០៤០        | ១.៤៧៨.១៦៧  |
|           | ៣.៥៤៩.៥៦៧      | ១៤.៥០០.៩៨១ | ២.៥០២.២៤១      | ១០.៣០១.៧២៦ |

**៩. ឥណទានទៅអតិថិជន**

|                         | ២០២៣           |             | ២០២២           |             |
|-------------------------|----------------|-------------|----------------|-------------|
|                         | ដុល្លារអាមេរិក | ពាន់រៀល     | ដុល្លារអាមេរិក | ពាន់រៀល     |
| ឥណទានឯកត្តបុគ្គល        | ៤៤.៦៦៧.៣៣៨     | ១៨២.៤៦៦.០៧៦ | ៤១.៩៧៩.០៣១     | ១៧២.៨២៧.៦៧១ |
| ការប្រាក់បង្គរត្រូវទទួល | ៩៤៤.៣៨៥        | ៣.៨៥៧.៨១៣   | ៣២៤.១០១        | ១.៣៣៤.៣២៤   |
|                         | ៤៥.៦១១.៧២៣     | ១៨៦.៣២៣.៨៨៩ | ៤២.៣០៣.១៣២     | ១៧៤.១៦១.៩៩៥ |
| សំវិធានធនសម្រាប់        |                |             |                |             |
| ឥណទានជាប់សង្ស័យ         | (១.០០០.៦២២)    | (៤.០៨៧.៥៤១) | (១៥៥.៤៥៦)      | (៦៤០.០១៣)   |
| ចំណូលមិនទាន់ទទួលស្គាល់  | (២៥៨.៦២២)      | (១.០៥៦.៤៧១) | (២៧៣.១៣៥)      | (១.១២៤.៤៩៧) |
|                         | ៤៤.៣៥២.៤៧៩     | ១៨១.១៧៩.៨៧៧ | ៤១.៨៧៤.៥៤១     | ១៧២.៣៩៧.៤៨៥ |

ហានិភ័យធំ ត្រូវបានផ្តល់និយមន័យនៅក្នុងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ថាជាសមតុល្យសរុបនៃឥណទាន និងបុរេប្រទានដែលផ្តល់ដល់អតិថិជនម្នាក់លើសពី ១០% នៃមូលធនផ្ទាល់សុទ្ធរបស់ក្រុមហ៊ុន។ ហានិភ័យនេះសំដៅលើចំនួនប្រាក់ខ្ពស់បំផុតនៃឥណទាន ឬទាយជួនដែលនៅសល់ និងឥណទាន ឬទាយជួនដែលបានអនុម័ត។

**(ជ) វិភាគអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)**

|                  | ២០២៣      | ២០២២      |
|------------------|-----------|-----------|
|                  | %         | %         |
| ឥណទានឯកត្តបុគ្គល | ១០,២ - ១៨ | ១០,២ - ១៨ |
| ឥណទានបុគ្គលិក    | ៨,០៤      | ៨,០៤      |

**១០. គណនីត្រូវទទួលផ្សេងៗ**

|                            | ២០២៣           |         | ២០២២           |         |
|----------------------------|----------------|---------|----------------|---------|
|                            | ដុល្លារអាមេរិក | ពាន់រៀល | ដុល្លារអាមេរិក | ពាន់រៀល |
| <b>គណនីត្រូវទទួលផ្សេងៗ</b> |                |         |                |         |
| បុរេប្រទាន                 | ១៤.៧៣៨         | ៦០.២០៥  | ១០.៩០៥         | ៤៤.៨៩៦  |
| គណនីត្រូវទទួលផ្សេងៗ        | ៣២.៦២៣         | ១៣៣.២៦៥ | ៥១.៧៥៧         | ២១៣.០៨៤ |
|                            | ៤៧.៣៦១         | ១៩៣.៤៧០ | ៦២.៦៦២         | ២៥៧.៩៨០ |

**ប្រាក់កក់ និងការទូទាត់មុន**

|              |         |         |         |         |
|--------------|---------|---------|---------|---------|
| ប្រាក់កក់    | ១០០.៨១៥ | ៤១១.៨២៩ | ៨៨.៧៨៧  | ៣៦៥.៥៣៦ |
| ការទូទាត់មុន | ៦៩.៥៥៥  | ២៨៤.១៣២ | ៨១.២២៦  | ៣៣៤.៩០៧ |
|              | ១៧០.៣៧០ | ៦៩៥.៩៦១ | ១៧០.០១៣ | ៦៩៩.៩៤៣ |
|              | ២១៧.៧៣១ | ៨៨៩.៤៣១ | ២៣២.៦៧៥ | ៩៥៧.៩២៣ |

១១. ទ្រព្យសម្បត្តិ និងបរិក្ខារ

ផ្ទៃដី

សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២

ការទិញបន្ថែម

សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ការទិញបន្ថែម

ការលក់

សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

រំលស់រូបវន្ត

សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២

រំលស់ក្នុងឆ្នាំ

សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

រំលស់ក្នុងឆ្នាំ

ការលក់

សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

គម្លើយោង

សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

(គិតជាពាន់រៀល)

សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

(គិតជាពាន់រៀល)

| ការកែលម្អអគារ<br>ដុល្លារអាមេរិក | បរិក្ខារកុំព្យូទ័រ<br>ដុល្លារអាមេរិក | គ្រឿងសង្ហារឹម<br>និងបរិក្ខារភ្ជាប់<br>ដុល្លារអាមេរិក | បរិក្ខារ<br>ការិយាល័យ<br>ដុល្លារអាមេរិក | យានយន្ត<br>ដុល្លារអាមេរិក | សរុប<br>ដុល្លារអាមេរិក |
|---------------------------------|--------------------------------------|------------------------------------------------------|-----------------------------------------|---------------------------|------------------------|
| ៥៥៧.៦០១                         | ៣៨៩.០៩៩                              | ៩.០៣០                                                | ៦៣.៨៩៦                                  | ១២៧.៦១០                   | ១.១៤៧.២៣៦              |
| ៣៩០.១០១                         | ១១៣.០៤០                              | ៤.១១៤                                                | ៦៦.៩៧៥                                  | ១៣៥.៤៩០                   | ៧០៩.៦៨០                |
| ៩៨៧.៧០២                         | ៥០២.១៣៩                              | ១៣.១៤៤                                               | ១៣០.៨៧១                                 | ២៦៣.០៦០                   | ១.៨៥៦.៩១៦              |
| ២៤៩.៩៤៧                         | ៧.៨៥២                                | ៣៣០                                                  | ១៨.៩៦០                                  | ៤៤.៦៩០                    | ៣២១.៧៣៩                |
| -                               | (២.៦២០)                              | (១.៦០៣)                                              | (១៩០)                                   | -                         | (៤.៤១៣)                |
| ១.១៩៧.៦៤៩                       | ៥០៧.៣៧១                              | ១១.៥៤១                                               | ១៤៩.៦៨១                                 | ៣០៧.៧១០                   | ២.១៧៤.២៤២              |
| ៨៦.៩៣៥                          | ១៣០.០៩៧                              | ៦.៧៩៤                                                | ១២.៦៦៥                                  | ៣៧.២២៣                    | ២៧៣.៧១៤                |
| ១៦២.៩៩៤                         | ៩០.៣៧១                               | ១.៥២៩                                                | ២០.២៧១                                  | ៤៧.៥៥១                    | ៣២២.៧១៦                |
| ២៤៩.៩២៩                         | ២២០.៤៦៥                              | ៨.៣២៣                                                | ៣២.៩៣៦                                  | ៨៤.៧៧៤                    | ៥៩៦.៤៣០                |
| ២២១.២៥៦                         | ៩៩.៥២៨                               | ១.៦០៣                                                | ២៦.៩៣២                                  | ៥៩.៤៤៤                    | ៤០៨.៧៦៣                |
| -                               | (២.៦២០)                              | (១.៦០៣)                                              | (១៩០)                                   | -                         | (៤.៤១៣)                |
| ៤៧១.១៨៥                         | ៣១៧.៣៧៦                              | ៨.៣២៣                                                | ៥៩.៦៧៨                                  | ១៤៤.២១៨                   | ១.០០០.៧៨០              |
| ៧២៦.៤៦៤                         | ១៨៩.៩៩៥                              | ៣.៥៤៨                                                | ៨៩.៩៦៣                                  | ១៦៣.៤៩២                   | ១.១៧៣.៤៦២              |
| ២.៩៦៧.៦០៥                       | ៧៧៦.១៣០                              | ១៤.៤៩៤                                               | ៣៦៧.៤៩៩                                 | ៦៦៧.៨៦៤                   | ៤.៧៩៣.៥៩២              |
| ៦៩៧.៧៧៣                         | ២៨១.៦៧១                              | ៤.៨២១                                                | ៩៧.៩៣៥                                  | ១៧៨.២៨៦                   | ១.២៦០.៤៨៦              |
| ២.៨៧២.៧៣១                       | ១.១៥៥.៦៤០                            | ១៩.៨៤៨                                               | ៤០៣.១៩៤                                 | ៧៣៤.០០៤                   | ៥.១៨៩.៤២១              |

## ១២. ប្រាក់បញ្ញើ

|                                                                                             | កម្មវិធីកុំព្យូទ័រ<br>ដុល្លារអាមេរិក |
|---------------------------------------------------------------------------------------------|--------------------------------------|
| <b>ថ្លៃជើង</b>                                                                              |                                      |
| សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ | ៣៩០.៨៧៧                              |
| <b>រំលស់បង្គរ</b>                                                                           |                                      |
| សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២២                                                             | ១៣៥.២៧០                              |
| រំលស់ក្នុងឆ្នាំ                                                                             | ៨៩.៣៤៤                               |
| សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២                                                            | ២២៤.៦១៤                              |
| រំលស់ក្នុងឆ្នាំ                                                                             | ៨៩.៣៤៥                               |
| សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣                                                            | ៣១៣.៩៥៩                              |
| <b>កម្លៃយោង</b>                                                                             |                                      |
| សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣                                                            | ៧៦.៩១៨                               |
| (គិតជាពាន់រៀល)                                                                              | ៣១៤.២១០                              |
| សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២                                                            | ១៦៦.២៦៣                              |
| (គិតជាពាន់រៀល)                                                                              | ៦៨៤.៥០៥                              |

## ១៣. កម្ចី

|                               | ២០២៣           |             | ២០២២           |             |
|-------------------------------|----------------|-------------|----------------|-------------|
|                               | ដុល្លារអាមេរិក | ពាន់រៀល     | ដុល្លារអាមេរិក | ពាន់រៀល     |
| ឥណទានមិនចល័ត                  | ១៦.០០០.០០០     | ៦៥.៣៦០.០០០  | ១៦.០០០.០០០     | ៦៥.៨៧២.០០០  |
| ឥណទានចល័ត                     | ២២.០០០.០០០     | ៨៩.៨៧០.០០០  | ១៨.០០០.០០០     | ៧៤.១០៦.០០០  |
|                               | ៣៨.០០០.០០០     | ១៥៥.២៣០.០០០ | ៣៤.០០០.០០០     | ១៣៩.៩៧៨.០០០ |
| <b>ការប្រាក់បង្គរត្រូវបង់</b> |                |             |                |             |
| ឥណទានមិនចល័ត                  | ៤១.៤៨៦         | ១៦៩.៤៧០     | ២.១៧០          | ៨.៩៣៤       |
| ឥណទានចល័ត                     | ៣៦.២៦៦         | ១៤៨.១៤៧     | ១១៦.៤២៨        | ៤៧៩.៣៣៤     |
|                               | ៧៧.៧៥២         | ៣១៧.៦១៧     | ១១៨.៥៩៨        | ៤៨៨.២៦៨     |
|                               | ៣៨.០៧៧.៧៥២     | ១៥៥.៥៤៧.៦១៧ | ៣៤.១១៨.៥៩៨     | ១៤០.៤៦៦.២៦៨ |

**១៣. កម្ចី (ត)**

- (ក) នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងឥណទានមិនចល័តជាមួយធនាគារ Daegu ដើម្បីខ្ចីប្រាក់ដែលមានកម្រិតឥណទានចំនួន ១៦.០០០.០០០ដុល្លារអាមេរិក ដែលបានទទួលប្រាក់ពេញលេញក្នុងឆ្នាំ២០២១ ដែលកម្ចីនីមួយៗមានកាលកំណត់រយៈពេលមួយឆ្នាំ និងដល់កាលកំណត់ត្រូវសងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ កាលកំណត់នៃប្រាក់កម្ចីត្រូវបានពន្យាររយៈពេល ២ ឆ្នាំ ទៀតជាមួយអត្រាការប្រាក់ប្រចាំឆ្នាំ ៣.១១% បូកនឹង SOFR ៣ ខែក្នុងមួយឆ្នាំ យោងតាមកិច្ចព្រមព្រៀងបន្ថែមលើការផ្លាស់ប្តូរលក្ខខណ្ឌប្រតិបត្តិការ។
- (ខ) នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងឥណទានមិនចល័តជាមួយធនាគារ KDB សាខាសិង្ហបុរីដើម្បីខ្ចីប្រាក់ដែលមានកម្រិតឥណទានចំនួន ១២.០០០.០០០ដុល្លារអាមេរិក ដែលបានទទួលប្រាក់ពេញលេញក្នុងឆ្នាំ២០២២។ ការដកប្រាក់កម្ចីនីមួយៗមានរយៈពេល ២ឆ្នាំ គិតចាប់ពីថ្ងៃទទួលបានឥណទាន។ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ អត្រាការប្រាក់ត្រូវបានកែសម្រួលទៅជាអត្រាការប្រាក់ថេរប្រចាំឆ្នាំ ២,២០% បូកនឹង SOFR ៣ខែក្នុងមួយឆ្នាំ។ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងឥណទានចល័តជាមួយធនាគារ KDB សាខាសិង្ហបុរី ដើម្បីខ្ចីប្រាក់ដែលមានកម្រិតឥណទានចំនួន ១០.០០០.០០០ ដុល្លារអាមេរិក ដែលបានទទួលប្រាក់ពេញលេញត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣ ដែលកម្ចីនីមួយៗមានកាលកំណត់រយៈពេលមួយឆ្នាំជាមួយអត្រាការប្រាក់ប្រចាំឆ្នាំ ២,០០% បូកនឹង SOFR ៣ ខែ ក្នុងមួយឆ្នាំ។
- (គ) ទម្រង់កាលកំណត់នៃការខ្ចីប្រាក់របស់ក្រុមហ៊ុននៅចុងការិយបរិច្ឆេទនៃរយៈពេលរាយការណ៍មានដូចខាងក្រោម៖

| ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣       | នៅក្នុងរយៈពេល១ឆ្នាំ<br>ដុល្លារអាមេរិក | ពី១ឆ្នាំ ទៅ<br>២ឆ្នាំ<br>ដុល្លារអាមេរិក | ពី២ឆ្នាំ ទៅ<br>៥ឆ្នាំ<br>ដុល្លារអាមេរិក | សរុប<br>ដុល្លារអាមេរិក |
|----------------------------------|---------------------------------------|-----------------------------------------|-----------------------------------------|------------------------|
| ឥណទានមិនចល័ត                     | ១៦.០៤១.៤៨៦                            | -                                       | -                                       | ១៦.០៤១.៤៨៦             |
| ឥណទានចល័ត                        | ២២.០៣៦.២៦៦                            | -                                       | -                                       | ២២.០៣៦.២៦៦             |
|                                  | ៣៨.០៧៧.៧៥២                            | -                                       | -                                       | ៣៨.០៧៧.៧៥២             |
| <b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២</b> |                                       |                                         |                                         |                        |
| ឥណទានមិនចល័ត                     | ១៦.០០២.១៧០                            | -                                       | -                                       | ១៦.០០២.១៧០             |
| ឥណទានចល័ត                        | -                                     | ១៨.១១៦.៤២៨                              | -                                       | ១៨.១១៦.៤២៨             |
|                                  | ១៦.០០២.១៧០                            | ១៨.១១៦.៤២៨                              | -                                       | ៣៤.១១៨.៥៩៨             |

## ១៤. គណនីត្រូវបង់ផ្សេងៗ

|                                | ២០២៣           |                | ២០២២           |                  |
|--------------------------------|----------------|----------------|----------------|------------------|
|                                | ដុល្លារអាមេរិក | ពាន់រៀល        | ដុល្លារអាមេរិក | ពាន់រៀល          |
| ទឹកប្រាក់ជំពាក់ទៅភាគីពាក់ព័ន្ធ | ៦០.៩៩៤         | ២៤៩.១៦០        | ២៨២.៥៣៥        | ១.១៦៣.១៩៧        |
| ចំណាយបង្គរ                     | ២៧.៥៥២         | ១១២.៥៥០        | ៣០.០៣៧         | ១២៣.៦៦១          |
| ការទូទាត់ជាមុន                 | ១០៥.០៨៨        | ៤២៩.២៨៤        | ២៥.៧៥៧         | ១០៦.០៤២          |
| គណនីត្រូវបង់ផ្សេងៗ             | ១៧.៤៧៧         | ៧១.៣៩៤         | ២៣.៣៦៨         | ៩៦.២០៦           |
|                                | <u>២១១.១១១</u> | <u>៨៦២.៣៨៨</u> | <u>៣៦១.៦៩៧</u> | <u>១.៤៨៩.១០៦</u> |

ទម្រង់កាលកំណត់នៃគណនីត្រូវបង់ផ្សេងៗ នៅចុងការិយបរិច្ឆេទនៃរយៈពេលរាយការណ៍ គឺត្រូវសង ត្រូវបានតាមតម្រូវការឬក្នុងរយៈពេលមួយឆ្នាំ។

## ១៥. ដើមទុន

|                                           | ២០២៣       |                   | ២០២២       |                   |
|-------------------------------------------|------------|-------------------|------------|-------------------|
|                                           | ចំនួន      | ដុល្លារអាមេរិក    | ចំនួន      | ដុល្លារអាមេរិក    |
| ភាគហ៊ុនធម្មតា ១ដុល្លារអាមេរិកក្នុងមួយហ៊ុន |            |                   |            |                   |
| បានចុះបញ្ជី                               | ១៥.០០០.០០០ | ១៥.០០០.០០០        | ១៥.០០០.០០០ | ១៥.០០០.០០០        |
| បានចុះបញ្ជី និងបោះផ្សាយ៖                  |            |                   |            |                   |
| នាថ្ងៃទី១ ខែមករា                          | ១៥.០០០.០០០ | ១៥.០០០.០០០        | ១០.០០០.០០០ | ១០.០០០.០០០        |
| ចេញផ្សាយដោយអនុលោមតាម៖                     |            |                   |            |                   |
| - បោះផ្សាយថ្មី                            | -          | -                 | ៥.០០០.០០០  | ៥.០០០.០០០         |
| នាថ្ងៃទី៣១ ខែធ្នូ                         | ១៥.០០០.០០០ | ១៥.០០០.០០០        | ១៥.០០០.០០០ | ១៥.០០០.០០០        |
| (គិតជាពាន់រៀល)                            |            | <u>៦០.០០០.០០០</u> |            | <u>៦០.០០០.០០០</u> |

ភាគទុនិកមានសិទ្ធិទទួលបានភាគលាភ ដូចដែលបានប្រកាសដោយក្រុមហ៊ុន ហើយមានសិទ្ធិទទួលបានការបោះឆ្នោតក្នុងមួយភាគហ៊ុនធម្មតានៅក្នុងកិច្ចប្រជុំរបស់ក្រុមហ៊ុន។ ភាគហ៊ុនធម្មតាទាំងអស់មានចំណាត់ថ្នាក់ស្មើគ្នាទាក់ទងនឹងទ្រព្យសម្បត្តិដែលនៅសល់របស់ក្រុមហ៊ុន។

## ១៦. ទុនបម្រុងតាមច្បាប់

ទុនបម្រុងតាមច្បាប់ ត្រូវបានរក្សាទុកបន្ថែមទៅលើ សំវិធានធនសម្រាប់ឥណទានជាប់សង្ស័យដែលត្រូវបានវាយតម្លៃ និងទទួលស្គាល់ដោយអនុលោមទៅតាម ស.វ.ហ.អ.ក.ស.ធន.ត.ម និងដែលត្រូវបានផ្ទេរពីចំណេញរក្សាទុក ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា

លេខ ៨៧-០១៧-៣៤៤ ប្រ.ក ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំលេខ ៨៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨។

## ១៧. ចំណូលការប្រាក់

|                                            | ២០២៣           |            | ២០២២           |            |
|--------------------------------------------|----------------|------------|----------------|------------|
|                                            | ដុល្លារអាមេរិក | ពាន់រៀល    | ដុល្លារអាមេរិក | ពាន់រៀល    |
| ឥណទានទៅអតិថិជន                             | ៦.១៧៨.៦៦៦      | ២៥.៣៩៤.៣១៧ | ៤.២៦៨.១០៧      | ១៧.៤៤៣.៧៥៣ |
| ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ | ៦៦.៥៥០         | ២៧៣.៥២១    | ៨៧.១៦០         | ៣៥៦.២២៣    |
|                                            | ៦.២៤៥.២១៦      | ២៥.៦៦៧.៨៣៨ | ៤.៣៥៥.២៦៧      | ១៧.៨០០.០៧៦ |

## ១៨. ចំណាយការប្រាក់

|       | ២០២៣           |           | ២០២២           |           |
|-------|----------------|-----------|----------------|-----------|
|       | ដុល្លារអាមេរិក | ពាន់រៀល   | ដុល្លារអាមេរិក | ពាន់រៀល   |
| កម្ចី | ២.៤៣០.៨២២      | ៩.៩៩០.៦៧៨ | ១.០៩០.៩៤៣      | ៤.៤៥៨.៦៨៤ |

## ១៩. ចំណូលប្រតិបត្តិការផ្សេងៗ

|                                    | ២០២៣           |         | ២០២២           |         |
|------------------------------------|----------------|---------|----------------|---------|
|                                    | ដុល្លារអាមេរិក | ពាន់រៀល | ដុល្លារអាមេរិក | ពាន់រៀល |
| ការប្រមូលមកវិញនូវឥណទានដែលបានលុបចោល | ៤.២៦៥          | ១៧.៥២៩  | ៤៩.៨៣៨         | ២០៣.៦៨៨ |
| ផ្សេងៗ                             | ៣.២៧៣          | ១៣.៤៥២  | ៧.៣៨១          | ៣០.១៦៦  |
|                                    | ៧.៥៣៨          | ៣០.៩៨១  | ៥៧.២១៩         | ២៣៣.៨៥៤ |

## ២០. ចំណាយបុគ្គលិក

|                              | ២០២៣           |           | ២០២២           |           |
|------------------------------|----------------|-----------|----------------|-----------|
|                              | ដុល្លារអាមេរិក | ពាន់រៀល   | ដុល្លារអាមេរិក | ពាន់រៀល   |
| ប្រាក់បៀវត្ស និងអត្ថប្រយោជន៍ | ១.១១២.៤២១      | ៤.៥៧២.០៥០ | ៨៥៧.១៦៩        | ៣.៥០៣.២៥០ |
| ចំណាយបុគ្គលិក                | ៤២៣.៨៥៦        | ១.៧៤២.០៤៨ | ៣៧៥.៧៣៧        | ១.៥៣៥.៦៣៧ |
|                              | ១.៥៣៦.២៧៧      | ៦.៣១៤.០៩៨ | ១.២៣២.៩០៦      | ៥.០៣៨.៨៨៧ |

## ២១. ចំណាយរំលស់

|                                 | ២០២៣           |           | ២០២២           |           |
|---------------------------------|----------------|-----------|----------------|-----------|
|                                 | ដុល្លារអាមេរិក | ពាន់រៀល   | ដុល្លារអាមេរិក | ពាន់រៀល   |
| រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ | ៤០៨.៧៦៣        | ១.៦៨០.០១៦ | ៣២២.៧១៦        | ១.៣១៨.៩៤០ |
| រំលស់ទ្រព្យអរូបី                | ៨៩.៣៤៥         | ៣៦៧.២០៨   | ៨៩.៣៤៤         | ៣៦៥.១៤៩   |
|                                 | ៤៩៨.១០៨        | ២.០៤៧.២២៤ | ៤១២.០៦០        | ១.៦៨៤.០៨៩ |

## ២២. ចំណាយទូទៅ និងចំណាយរដ្ឋបាល

|                              | ២០២៣           |           | ២០២២           |           |
|------------------------------|----------------|-----------|----------------|-----------|
|                              | ដុល្លារអាមេរិក | ពាន់រៀល   | ដុល្លារអាមេរិក | ពាន់រៀល   |
| ថ្លៃឈ្នួល និងកម្រៃជើងសារ     | ៣៨៨.០៥៧        | ១.៥៩៤.៩១៤ | ៤០៨.៨៩០        | ១.៦៧១.១៣៣ |
| ចំណាយជួល                     | ៣១៥.៨៨៨        | ១.២៩៨.៣០០ | ២៩២.៥៨៨        | ១.១៩៥.៨០៧ |
| ថ្លៃសេវាច្បាប់ និងវិជ្ជាជីវៈ | ២០៨.៩២៤        | ៨៥៨.៦៧៨   | ១១២.៩៣៣        | ៤៦១.៥៥៧   |
| អាហារ និងការកម្សាន្ត         | ១៦.៣១៦         | ៦៧.០៥៩    | ៩២.០៥២         | ៣៧៦.២១៧   |
| ចំណាយធ្វើដំណើរ និងស្នាក់នៅ   | ១០៨.០១៦        | ៤៤៣.៩៤៦   | ៨២.៨០២         | ៣៣៨.៤១២   |
| ចំណាយការជួសជុល និងថែទាំ      | ៥៣.១៧១         | ២១៨.៥៣៣   | ៥៥.០៥៥         | ២២៥.០១០   |
| ចំណាយពន្ធកាត់ទុក             | ៦៦.៧២៩         | ២៧៤.២៥៦   | ៤៥.៣៩៥         | ១៨៥.៥២៩   |
| ចំណាយទឹកភ្លើង                | ៥៥.៣៩៤         | ២២៧.៦៦៩   | ៤៤.៦០៣         | ១៨២.២៩២   |
| សម្ភារៈការិយាល័យ             | ៣៥.៤៧២         | ១៤៥.៧៩០   | ៤៣.៤៤៨         | ១៧៧.៥៧២   |
| ចំណាយសន្តិសុខ                | ៤៥.៤២៦         | ១៨៦.៧០១   | ៣៣.២៤២         | ១៣៥.៨៦០   |
| ទំនាក់ទំនង                   | ៣២.២៣៨         | ១៣២.៤៩៨   | ២៧.៦៩៦         | ១១៣.១៩៤   |
| សមាជិកភាព និង/ឬអាជ្ញាបណ្ណ    | ១៤.៧២៤         | ៦០.៥១៦    | ១៤.៤៣៥         | ៥៨.៩៩៦    |
| ធានារ៉ាប់រង                  | ២០.៨៨៤         | ៨៥.៨៣៣    | ៦.៥៣០          | ២៦.៦៨៨    |
| ប៉ាតង់ និងការចុះឈ្មោះ        | ៧៣៤            | ៣.០១៧     | ៥៨៣            | ២.៣៨៣     |
| ផ្សេងៗ                       | ៦.៩៥៣          | ២៨.៥៧៦    | ៤.៨៦៦          | ១៩.៨៨៧    |
|                              | ១.៣៦៨.៩២៦      | ៥.៦២៦.២៨៦ | ១.២៦៥.១១៨      | ៥.១៧០.៥៣៧ |

## ២៣. ចំណាយពន្ធ

|                         | ២០២៣           |         | ២០២២           |         |
|-------------------------|----------------|---------|----------------|---------|
|                         | ដុល្លារអាមេរិក | ពាន់រៀល | ដុល្លារអាមេរិក | ពាន់រៀល |
| ចំណាយពន្ធលើប្រាក់ចំណូល៖ |                |         |                |         |
| ឆ្នាំចរន្ត              | ៦២.០៦៧         | ២៥៥.០៩៥ | ៤៤.៥៦៧         | ១៨២.១៤៥ |

ផ្អែកលើច្បាប់ស្តីពីសារពើពន្ធរបស់ព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការបង់ពន្ធលើ ប្រាក់ចំណេញ ក្នុងអត្រា ២០% (២០២២៖ ២០%) នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមា ១% (២០២២៖ ១%) នៃប្រាក់ចំណូលសរុបប្រសិនបើមួយណាមានតម្លៃច្រើនជាង។

តួលេខសម្រាប់ផ្ទៃផ្ទង់រវាងចំណាយពន្ធ និងផលគុណនៃ(ខាត)/ចំណេញគណនេយ្យ និងអត្រាពន្ធរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

|                                     | ២០២៣           |             | ២០២២           |           |
|-------------------------------------|----------------|-------------|----------------|-----------|
|                                     | ដុល្លារអាមេរិក | ពាន់រៀល     | ដុល្លារអាមេរិក | ពាន់រៀល   |
| (ខាត)/ចំណេញមុនបង់ពន្ធ               | (៤២៦.៤៧២)      | (១.៧៥២.៧៩៩) | ៣៣១.០១៩        | ១.៣៥២.៨៧៥ |
| ពន្ធគណនាតាមអត្រាពន្ធស្របច្បាប់      |                |             |                |           |
| ២០% (២០២១៖ ២០%)                     | (៨៥.២៩៤)       | (៣៥០.៥៦០)   | ៦៦.២០៤         | ២៧០.៥៧៦   |
| ឥទ្ធិពលពន្ធដារទៅលើ៖                 |                |             |                |           |
| ចំណាយដែលមិនអាចកាត់កង                | ៨២.១៨៤         | ៣៣៧.៧៧៧     | ៣៤.៥៦២         | ១៤១.២៥៥   |
| ប្រាក់បញ្ញើពន្ធ                     | (៣៧៥.៤៧៨)      | (១.៥៤៣.២១៤) | (១១៨.៩៤៨)      | (៤៨៦.១៤០) |
| ទ្រព្យសកម្មពន្ធពន្យារដែលមិនបាន ទទួល |                |             |                |           |
| ស្គាល់ក្នុងឆ្នាំ                    | ៣៧៨.៥៨៨        | ១.៥៥៥.៩៩៧   | ១៨.១៨២         | ៧៤.៣១០    |
| ពន្ធអប្បបរមា                        | ៦២.០៦៧         | ២៥៥.០៩៥     | ៤៤.៥៦៧         | ១៨២.១៤៤   |
| ចំណាយពន្ធសរុប                       | ៦២.០៦៧         | ២៥៥.០៩៥     | ៤៤.៥៦៧         | ១៨២.១៤៥   |

ចំនួននៃភាពខុសគ្នាបណ្តោះអាសន្នដែលមិនមានទ្រព្យសកម្មពន្ធពន្យារ ត្រូវបានទទួលស្គាល់នៅក្នុង របាយការណ៍ហិរញ្ញវត្ថុដែលមានចែងដូចខាងក្រោម៖

|                                       | ២០២៣           |            | ២០២២           |           |
|---------------------------------------|----------------|------------|----------------|-----------|
|                                       | ដុល្លារអាមេរិក | ពាន់រៀល    | ដុល្លារអាមេរិក | ពាន់រៀល   |
| ការកាត់កងបណ្តោះអាសន្នដែលមានភាពខុសគ្នា |                |            |                |           |
| ពន្ធនាគមិនបានប្រើប្រាស់៖              |                |            |                |           |
| -ផុតកំណត់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥    | ១.៧៧២.១០២      | ៧.២៤២.៥៨៣  | ១.៧៧២.១០២      | ៧.២៤២.៥៨៣ |
| -ផុតកំណត់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦    | ៣៥៦.៣០៣        | ១.៤៥៦.២០៥  | ៣៥៦.៣០៣        | ១.៤៥៦.២០៥ |
| -ផុតកំណត់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៨    | ១.៨៩២.៩៣៨      | ៧.៧៧៩.៩៧៦  | -              | -         |
|                                       | ៤.០២១.៣៤៣      | ១៦.៤៧៨.៧៦៤ | ២.១២៨.៤០៥      | ៨.៦៩៨.៧៨៨ |

ពន្ធពន្យារទ្រព្យសកម្មមិនត្រូវបានទទួលស្គាល់ពាក់ព័ន្ធជាតុទាំងនេះ ដោយសារប្រាក់ចំណេញជាប់ពន្ធរបស់ក្រុមហ៊ុនមិនទំនងជាអាចមាន ដើម្បីឱ្យភាពខុសគ្នាបណ្តោះអាសន្នដែលអាចកាត់កងបានអាចត្រូវយកមកកាត់កងជាមួយនោះទេ។

ប្រាក់ខាតពន្ធដែលមិនប្រើប្រាស់ត្រូវរងការពិនិត្យ និងទទួលការព្រមព្រៀងដោយ អគ្គនាយកដ្ឋានពន្ធដារ។

## ២៤. ការសន្យានៃភតិសន្យាប្រតិបត្តិការ

### ក្រុមហ៊ុនជាភតិកៈ

ក្រុមហ៊ុនបានចុះកិច្ចសន្យា ជាភតិសន្យាប្រតិបត្តិការដែលមិនអាចលុបចោលបានសម្រាប់ការជួលការិយាល័យដែលជាលទ្ធផល នៃកិច្ចសន្យាជួលនាពេលអនាគតដែលនឹងអនុលោមតាមលក្ខខណ្ឌមួយចំនួននៅក្នុងកិច្ចសន្យាហើយនឹងអាចត្រូវកែតម្រូវតាមអត្រាទីផ្សារប្រចាំឆ្នាំ។ នៅក្នុងការិយបរិច្ឆេទនេះក្រុមហ៊ុននៅមានការសន្យា យោងតាមភតិសន្យាប្រតិបត្តិការដែលមិនអាចលុបចោលបាន និងត្រូវដល់ពេលបង់នៅកាលបរិច្ឆេទដូចខាងក្រោម៖

|                               | ២០២៣           |           | ២០២២           |           |
|-------------------------------|----------------|-----------|----------------|-----------|
|                               | ដុល្លារអាមេរិក | ពាន់រៀល   | ដុល្លារអាមេរិក | ពាន់រៀល   |
| មិនលើសពី ១ឆ្នាំ               | ២៦៨.៣៨៨        | ១.០៩៦.៣៦៣ | ២២៩.៥២០        | ៩៤៤.៩៣៤   |
| លើស ១ឆ្នាំ និងមិនលើសពី ៥ឆ្នាំ | ២៥៧.៣៨៩        | ១.០៥១.៤៣៣ | ៤៥០.២០០        | ១.៨៥៣.៤៧៣ |
|                               | ៥២៥.៧៧៦        | ២.១៤៧.៧៩៦ | ៦៧៩.៧២០        | ២.៧៩៨.៤០៧ |

## ២៥. ការលាតត្រដាងពិភាក្សាពាក់ព័ន្ធ

(ក) ក្រុមហ៊ុនមានប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធក្នុងអំឡុងការិយបរិច្ឆេទដូចខាងក្រោម៖

|                                    | ២០២៣           |           | ២០២២           |           |
|------------------------------------|----------------|-----------|----------------|-----------|
|                                    | ដុល្លារអាមេរិក | ពាន់រៀល   | ដុល្លារអាមេរិក | ពាន់រៀល   |
| <u>ភាគហ៊ុនិក</u>                   |                |           |                |           |
| DGB Capital Co., Ltd               |                |           |                |           |
| ថ្លៃធានា                           | ៣៨៨.០៥៧        | ១.៥៩៤.៩១៤ | ៤០៨.៨៩០        | ១.៦៧១.១៣៣ |
| ថ្លៃបន្ថែម                         | ១១.៨២៨         | ៤៨.៦១៣    | ១៦.៧៥៤         | ៦៨.៤៧៤    |
| <u>ស្ថិតក្រោមការគ្រប់គ្រងតែមួយ</u> |                |           |                |           |
| ធនាគារ Daegu                       |                |           |                |           |
| ចំណាយការប្រាក់                     | ១.៣៧០.៩៧៨      | ៥.៦៣៤.៧២០ | ៧៦១.៨៣៦        | ៣.១១៣.៦២៥ |
| ការប្រាក់បានបង់                    | ១.០៩៨.០៣៥      | ៤.៥១២.៩២៤ | ៧១៣.៣៣៦        | ២.៩១៥.៤០៤ |
| ធនាគារ DGB                         |                |           |                |           |
| ចំណូលការប្រាក់                     | ៥២.៦៨០         | ២១៦.៥១៥   | ៧៦.៣០៥         | ៣១១.៨៥៧   |

សមតុល្យសំខាន់ៗដែលទាក់ទងនឹងភាគីពាក់ព័ន្ធ នៅចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ១៣ និង ១៤ នៃរបាយការណ៍ហិរញ្ញវត្ថុ។

ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាលដែលបង្ហាញខាងលើ ត្រូវបានធ្វើឡើងតាមលក្ខណៈពាណិជ្ជកម្មធម្មតា។

(ខ) អត្ថប្រយោជន៍គណៈគ្រប់គ្រង

|                     | ២០២៣           |         | ២០២២           |         |
|---------------------|----------------|---------|----------------|---------|
|                     | ដុល្លារអាមេរិក | ពាន់រៀល | ដុល្លារអាមេរិក | ពាន់រៀល |
| គណៈគ្រប់គ្រងសំខាន់ៗ | ១៩១.៤៦៨        | ៧៨៦.៩៣៣ | ១៧៣.០៥៤        | ៧០៧.២៧២ |

## ២៦. ពន្ធជាប្រភេទ

ប្រព័ន្ធនៃពន្ធនៅក្នុងប្រទេសកម្ពុជា គឺមានភាពថ្មី និងត្រូវបានកំណត់លក្ខណៈដោយប្រភេទពន្ធជាច្រើន និងការផ្លាស់ប្តូរជានិច្ចកាលនៃបទបញ្ញត្តិ ដែលជាធម្មតាមានលក្ខណៈមិនសូវជាក់លាក់មានភាពផ្ទុយគ្នា និងប្រែប្រួលទៅតាមការបកប្រែ។ ជានិច្ចកាលការបកប្រែផ្សេងៗគ្នាកើតមានក្នុងចំណោមអាជ្ញាធរពន្ធ និងយុត្តាធិការជាច្រើនខុសៗគ្នា។ ពន្ធត្រូវតែត្រួតពិនិត្យឡើងវិញ និងស៊ើបអង្កេតដោយអាជ្ញាធរជាច្រើនដែលអនុញ្ញាត ដោយច្បាប់ក្នុងការប្រតិបត្តិការផាកពិន័យធ្ងន់ធ្ងរ ការពិន័យព្រហ្មទណ្ឌ និងការពិន័យលើការប្រាក់។ ការពិតទាំងនេះប្រហែលជាអាចបង្កើតហានិភ័យនៃពន្ធនៅក្នុងប្រទេសកម្ពុជាខ្លាំងជាងនៅប្រទេសដទៃទៀត។ អ្នកគ្រប់គ្រងជឿជាក់ថា វាបានផ្តល់យ៉ាងគ្រប់គ្រាន់សម្រាប់បំណុលពន្ធ

ដោយផ្អែកលើការបកប្រែរបស់នៃបទបញ្ញត្តិនៃពន្ធ។ ប៉ុន្តែអាជ្ញាធរដែលពាក់ព័ន្ធអាចមានការបកប្រែផ្សេងគ្នា ហើយឥទ្ធិពលរបស់វាអាចមានសារៈសំខាន់ខ្លាំង។

## ២៧. តួលេខប្រៀបធៀប

តួលេខប្រៀបធៀបមួយចំនួនត្រូវបានគេធ្វើចំណាត់ថ្នាក់ឡើងវិញ ដើម្បីឱ្យស្របទៅនឹងបទបង្ហាញគ្រាបច្ចុប្បន្ន។

|                                                               | កំណត់ឡើងវិញ<br>ដុល្លារអាមេរិក | ដូចដែលបាន<br>រាយការណ៍ពីមុន<br>ដុល្លារអាមេរិក |
|---------------------------------------------------------------|-------------------------------|----------------------------------------------|
| <b>របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ</b>                           |                               |                                              |
| <b>ទ្រព្យសកម្ម</b>                                            |                               |                                              |
| សាច់ប្រាក់ក្នុងដៃ                                             | ១៦៨.៦៤៩                       | -                                            |
| សមតុល្យនៅធនាគារផ្សេងៗ                                         | ២.៥០២.២៤០                     | -                                            |
| សាច់ប្រាក់ក្នុងដៃ និងនៅធនាគារផ្សេងៗ                           | -                             | ២.៦៧០.៨៨៩                                    |
| ឥណទានទៅអតិថិជន                                                | ៤១.៨៧៤.៥៤១                    | -                                            |
| ឥណទាន និងបុរេប្រទានទៅឱ្យអតិថិជន                               | -                             | ៤១.៨៧៤.៥៤១                                   |
| គណនីត្រូវទទួលផ្សេងៗ                                           | ២៣២.៦៧៥                       | -                                            |
| ទ្រព្យសកម្មផ្សេងៗ                                             | -                             | ២៣២.៦៧៥                                      |
| <b>ចំណូល</b>                                                  |                               |                                              |
| ចំណូលពន្ធចរន្ត                                                | ៤.៩១២                         | -                                            |
| ចំណូលពន្ធលើប្រាក់ចំណូល                                        | -                             | ៤.៩១២                                        |
| គណនីត្រូវបង់ផ្សេងៗ                                            | ៣៦១.៦៩៧                       | -                                            |
| ចំណូលផ្សេងៗ                                                   | -                             | ៣៦១.៦៩៧                                      |
| <b>របាយការណ៍ចំណូលលម្អិត</b>                                   |                               |                                              |
| ចំណាយបុគ្គលិក                                                 | ១.២៣២.៩០៦                     | -                                            |
| ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី | ៤១២.០៦០                       | -                                            |
| ចំណាយទូទៅ និងចំណាយរដ្ឋបាល                                     | ១.២៦៥.១១៨                     | ២.៥០១.១៩៤                                    |
| ថ្លៃឈ្នួល និងកម្រៃជើងសារ                                      | -                             | ៤០៨.៨៩០                                      |
| សំវិធានធនសម្រាប់ឥណទានជាប់សង្ស័យ                               | ៨០.៤៤០                        | -                                            |
| សំវិធានធនសម្រាប់ការខាតបង់ពីការថយចុះតម្លៃ                      | -                             | ៨០.៤៤០                                       |

